



身分權益篇

- 140 居留與入籍
- 176 社會福利
- 214 人身安全
- 228 相關法規

ជំពូកអន្តរសញ្ញាណ និងសិទ្ធិ

- 141 ការស្នាក់នៅ និងការចូលសញ្ជាតិ
- 177 សុខុមាលភាពនិងរបបឧបត្ថម្ភសង្គម
- 215 សុវត្ថិភាពផ្ទះលំនៅដ្ឋាន
- 229 ច្បាប់ពាក់ព័ន្ធ





居留與入籍

歡迎加入臺灣這個大家庭！

新住民透過婚姻關係歸化為中華民國的一分子，是一種難得的緣分。期間，又有著一連串的考量、選擇，甚至學習的過程——包括：結婚登記、辦理簽證、居留到歸化，期望透過此本手冊的資訊提供，能讓新住民更便利、迅速且愉快地完成這些流程，與另一半順利地在寶島攜手共度人生！

結婚登記

▶ 新住民如非為外交部公告之特定國家人士

1. 國人與新住民在國內結婚者，須攜帶下列文件向任一戶政事務所辦理結婚登記：

- (1) 結婚雙方當事人身分證明文件（國人為國民身分證，新住民為護照、外僑居留證）。
- (2) 經駐外使領館、代表處或辦事處（以下簡稱駐外館處）驗證原核發機關核發 6 個月內之婚姻狀況證明文件及中文譯本。



ការស្នាក់នៅ និងការចូលសញ្ជាតិ

សូមស្វាគមន៍ការចូលរួមតែរ៉ាន់ដែលជាគ្រួសារធំមួយនេះ!

ប្រជាជនចំណូលស្រុកថ្មីប្រក្រាយជាពលរដ្ឋតែរ៉ាន់ដោយការរៀបអាពាហ៍ពិពាហ៍ដែលនេះគឺជានិស្ស័យ។ ក្នុងកំឡុងពេលនោះ នៅមានការប្រលង ជម្រើស និងការសិក្សារួមមាន ចុះបញ្ជីអាពាហ៍ពិពាហ៍ ធ្វើវិញ្ញាបនបត្រស្នាក់នៅ និងចូលសញ្ជាតិ។ យើងសង្ឃឹមថា តាមរយៈសៀវភៅព័ត៌មាននេះអាចជួយឲ្យប្រជាជនចំណូលស្រុកថ្មីបំពេញដំណើរការខាងលើដោយល្អ និងរីករាយជាងមុន នឹងអាចរស់នៅជាមួយដៃគូដោយសោមនស្សរីករាយនៅលើកោះតែរ៉ាន់!

ការចុះបញ្ជីអាពាហ៍ពិពាហ៍

▶ ក្នុងករណីប្រជាជនចំណូលស្រុកថ្មី មិនមែនជាសញ្ជាតិពិសេសដែលប្រកាសដោយក្រសួងកិច្ចការបរទេស

- 1. ពលរដ្ឋដែលរៀបការជាមួយប្រជាជនចំណូលស្រុកថ្មីនៅក្នុងប្រទេស ត្រូវយកឯកសារខាងក្រោមនេះ ទៅកាន់ការិយាល័យកិច្ចការគ្រួសារដើម្បីចុះបញ្ជីអាពាហ៍ពិពាហ៍៖
 - (1) ឯកសារបញ្ជាក់អត្តសញ្ញាណនៃអ្នករៀបការទាំងពីរនាក់ (ពលរដ្ឋតែរ៉ាន់គឺអត្តសញ្ញាណប័ណ្ណ ប្រជាជនចំណូលស្រុកថ្មីគឺលិខិតឆ្លងដែន និងលិខិតស្នាក់នៅអាណិកជនចិន)។
 - (2) ឯកសារបញ្ជាក់ស្ថានភាពអាពាហ៍ពិពាហ៍ក្នុងរយៈពេល៥ខែ និងច្បាប់ចម្លងភាសាចិន ធ្វើឡើងដោយស្ថាប័នដើម ដែលត្រូវបានបញ្ជាក់ពិនិត្យដោយការិយាល័យកុងស៊ុលប្រចាំបរទេស ការិយាល័យតំណាងប្រចាំបរទេស ឬការិយាល័យប្រតិបត្តិការប្រចាំបរទេស (ខាងក្រោមហៅកាត់ថា ការិយាល័យប្រចាំបរទេស)។





戶政事務所

ការិយាល័យកិច្ចការគ្រួសារ



(3) 結婚書約 (須載有 2 人以上 證人簽名) 。

(4) 國人戶口名簿、最近 2 年 內拍攝之符合規格相片 1 張 或上傳數位相片 (新式國民 身分證相片規格可至「內政部 戶政司全球資訊網」網站 [https:// www.ris.gov.tw](https://www.ris.gov.tw) 查詢) 。

(5) 新住民取用中文姓名聲明書。(以上均須攜帶正本)

2. 國人與新住民在國外結婚已生效者，須攜帶下列文件向任一 戶政事務所辦理結婚登記：

(1) 結婚雙方當事人身分證明文件 (國人為國民身分證，新 住民為護照、外僑居留證) 。

(2) 經駐外館處驗證之結婚證明或已向當地政府辦妥結婚登 記 (或結婚註冊) 之證明文件及中文譯本；加註「符合 行為地法」字樣者，得免附婚姻狀況證明文件。

(3) 國人戶口名簿、最近 2 年內拍攝之符合規格相片 1 張或 上傳數位相片 (新式國民身分證相片規格可至「內政部 戶政司全球資訊網」網站 <https://www.ris.gov.tw> 查詢) 。

(4) 新住民取用中文姓名聲明書。(以上均須攜帶正本)

(3) សៀវភៅបញ្ជាក់អាពាហ៍ពិពាហ៍ (ត្រូវមានហត្ថលេខសាក្សីយ៉ាងតិច២នាក់)។

(4) បញ្ជីគ្រួសារពលរដ្ឋតៃវ៉ាន់ រូបថតតាមបទដ្ឋានដែលថតពីរឆ្នាំចុងក្រោយចំនួន១សន្លឹក ឬបង្ហាញរូបថតឌីជីថល (បទដ្ឋាននៃរូបថតអត្តសញ្ញាណប័ណ្ណប្រភេទថ្មី អាចរកបាននៅគេហទំព័រ “ព័ត៌មានសកលនៃនាយកដ្ឋានកិច្ចការគ្រួសារក្រសួងមហា ផ្ទៃ” <https://www.ris.gov.tw>)។

(5) សៀវភៅប្រកាសប្រើប្រាស់ឈ្មោះចិនរបស់ប្រជាជនចំណូលស្រុកថ្មី។ (ឯកសារខាងលើត្រូវយកច្បាប់ដើម)

2. ពលរដ្ឋដែលរៀបអាពាហ៍ពិពាហ៍ជាមួយប្រជាជនចំណូលស្រុកថ្មីនៅបរទេស ត្រូវយកឯកសារខាងក្រោមនេះ ទៅកាន់ការិយាល័យកិច្ចការគ្រួសារដើម្បីចុះបញ្ជីអាពាហ៍ពិ ពាហ៍៖

(1) ឯកសារបញ្ជាក់អត្តសញ្ញាណនៃអ្នករៀបការទាំងពីរនាក់ (ពលរដ្ឋតៃវ៉ាន់គឺអត្តសញ្ញាណប័ណ្ណ ប្រជាជនចំណូលស្រុកថ្មីគឺលិខិតឆ្លងដែន និងលិខិតស្នាក់នៅអាណិកជនចិន)។

(2) លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ដែលត្រូវបានត្រួតពិនិត្យដោយការិយាល័យប្រចាំបរទេស ឬ បានធ្វើរួចរាល់នូវការចុះបញ្ជីអាពាហ៍ពិពាហ៍ជាមួយនឹងរដ្ឋាភិបាលប្រចាំតំបន់ (ឬចុះឈ្មោះអាពាហ៍ពិពាហ៍) រួមជាមួយច្បាប់ចម្លងជាភាសាចិន។ ហើយបញ្ជាក់ចំណាំថា “ត្រឹមត្រូវតាមច្បាប់សកម្មភាព” នោះមិនចាំបាច់ឯកសារបញ្ជាក់ស្ថានភាពអាពាហ៍ពិ ពាហ៍។

(3) បញ្ជីគ្រួសារពលរដ្ឋតៃវ៉ាន់ រូបថតតាមបទដ្ឋានដែលថតពីរឆ្នាំចុងក្រោយចំនួន១សន្លឹក ឬបង្ហាញរូបថតឌីជីថល (បទដ្ឋាននៃរូបថតអត្តសញ្ញាណប័ណ្ណប្រភេទថ្មី អាចរកបាននៅគេហទំព័រ “ព័ត៌មានសកលនៃនាយកដ្ឋានកិច្ចការគ្រួសារក្រសួងមហា ផ្ទៃ” <https://www.ris.gov.tw>)។

(4) សៀវភៅប្រកាសប្រើប្រាស់ឈ្មោះចិនរបស់ប្រជាជនចំណូលស្រុកថ្មី។ (ឯកសារខាងលើត្រូវយកច្បាប់ដើម)



▶ 新住民如為外交部公告之特定國家人士

須先在原屬國完成結婚程序後，持原屬國核發之結婚登記書或結婚證書等結婚證明文件及中文譯本，向駐外館處申請面談及文件驗證，俟面談通過完成文件驗證後，國人配偶可持憑下列文件向任一戶政事務所辦理結婚登記：

1. 結婚雙方當事人身分證明文件（國人為國民身分證，新住民為護照、外僑居留證）。
2. 經駐外館處驗證之結婚證明或已向當地政府辦妥結婚登記（或結婚註冊）之證明文件及中文譯本。「符合行為地法」字樣者，得免附婚姻狀況證明文件。




外交部領事事務局
មន្ទីរកិច្ចការកុងស៊ុលនៃក្រសួងការបរទេស

▶ ក្នុងករណីប្រជាជនចំណូលស្រុកថ្មី ជាសញ្ជាតិពិសេសដែលប្រកាសដោយក្រសួងកិច្ចការបរទេស

ត្រូវបញ្ចប់ដំណើរការរៀបអាពាហ៍ពិពាហ៍នៅប្រទេសដើម រួមយកឯកសារបញ្ជាក់រួមមានសៀវភៅចុះបញ្ជីអាពាហ៍ពិពាហ៍ ឬសៀវភៅអាពាហ៍ពិពាហ៍ដែលធ្វើឡើងដោយប្រទេសដើម និងច្បាប់ចម្លងភាសាចិន ទៅស្នើសុំសម្ភាសន៍និងត្រួតពិនិត្យឯកសារនៅការិយាល័យប្រចាំបរទេស ហើយក្រោយជាប់ការសម្ភាសន៍និងការត្រួតពិនិត្យឯកសារនៅការិយាល័យប្រចាំបរទេស ត្រូវយកឯកសារខាងក្រោមនេះទៅចុះ បញ្ជីអាពាហ៍ពិពាហ៍នៅការិយាល័យកិច្ចការគ្រួសារ៖

1. ឯកសារបញ្ជាក់អត្តសញ្ញាណនៃអ្នករៀបការទាំងពីរនាក់ (ពលរដ្ឋតៃវ៉ាន់គឺអត្តសញ្ញាណប័ណ្ណ ឬ ជាជនចំណូលស្រុកថ្មីគឺលិខិតឆ្លងដែន និងលិខិតស្នាក់នៅអាណាចក្រ)។
2. លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ដែលត្រូវបានត្រួតពិនិត្យដោយការិយាល័យប្រចាំបរទេស ឬ បានធ្វើរួចរាល់នូវការចុះបញ្ជីអាពាហ៍ពិពាហ៍ជាមួយនឹងរដ្ឋាភិបាលប្រចាំតំបន់ (ឬចុះឈ្មោះអាពាហ៍ពិពាហ៍) រួមជាមួយច្បាប់ចម្លងភាសាចិន។ ហើយបញ្ជាក់ចំណាំថា “ត្រឹមត្រូវតាមច្បាប់សកម្មភាព” នោះមិនចាំបាច់ឯកសារ បញ្ជាក់ស្ថានភាពអាពាហ៍ពិពាហ៍។





- 3. 國人戶口名簿、最近 2 年內拍攝之符合規格相片 1 張（新式國民身分證相片規格可至「內政部戶政司全球資訊網」網站 <https://www.ris.gov.tw> 查詢）。
- 4. 新住民取用中文姓名聲明書。（以上均須攜帶正本）


我國自 108 年 5 月 24 日起，國人與阿根廷、澳洲、奧地利、比利時、巴西、加拿大、哥倫比亞、丹麥、芬蘭、法國、德國、冰島、愛爾蘭、盧森堡、馬爾他、墨西哥（部分地區）、荷蘭、紐西蘭、挪威、葡萄牙、南非、西班牙、瑞典、英國（部分地區）、美國、烏拉圭等 26 個同性婚姻合法國家或地區之外籍人士，得辦理同性結婚登記。相關資訊請洽內政部戶政司。



- 3. បញ្ជីគ្រួសារពលរដ្ឋតៃវ៉ាន់ រូបថតតាមបទដ្ឋានដែលចែងក្នុងក្រោយចំនួន១សន្លឹក ឬបង្ហាញរូបថតឌីជីថល (បទដ្ឋាននៃរូបថតអត្តសញ្ញាណប័ណ្ណប្រភេទថ្មី អាចរកបាននៅគេហទំព័រ “ព័ត៌មានសកលនៃនាយកដ្ឋានកិច្ចការគ្រួសារក្រសួងមហាផ្ទៃ” <https://www.ris.gov.tw>)។

- 4. សៀវភៅប្រកាសប្រើប្រាស់ឈ្មោះចិនរបស់ប្រជាជនចំណូលស្រុកថ្មី។ (ឯកសារខាងលើត្រូវយកច្បាប់ដើម)

ចាប់ពីថ្ងៃទី 24 ខែឧសភា ឆ្នាំ 108 មក ពលរដ្ឋតៃវ៉ាន់រៀបការជាមួយភេទដូចគ្នាជាមួយពលរដ្ឋប្រទេសនិងតំបន់ទាំង២៦ដែលអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ រួមមាន អាស្សង់ទីន អូស្ត្រាលី អូទ្រីស ប៊ែលហ្សិក ប្រេស៊ីល កាណាដា កូឡុំប៊ី ជិនម៉ាក ហ្វ្រង់ស្វេ បារាំង អាលឺម៉ង់ អាយឡង់ អ៊ែកឡង់ លុចសំបួ ម៉ាល់តា ម៉ិចស៊ីកូ(តំបន់មួយចំនួន) ហូឡង់ ញូហ្សីឡង់ នីរវែល ពីរទុយហ្គាល់ អាហ្វ្រិកខាងត្បូង អេស្បាញ ស៊ុយអែត អង់គ្លេស(តំបន់មួយចំនួន) សហរដ្ឋអាមេរិក និងអ៊ុយហ្គ្រាយ ត្រូវទៅចុះបញ្ជីអាពាហ៍ពិពាហ៍ភេទដូចគ្នា។ ព័ត៌មានពាក់ព័ន្ធសូមទំនាក់ទំនងនាយកដ្ឋានកិច្ចការគ្រួសារនៃក្រសួងមហាផ្ទៃ។



簽證

新住民來臺前須向我國駐外館處申請依親簽證，應備文件如下：

1. 申請人本國護照，所餘效期須有 6 個月以上且有空白頁。
2. 填妥簽證申請表，申請表須至外交部領事事務局「線上填寫申請表專區」填寫，列印產出具有條碼之簽證申請表，申請人須親自簽名確認，並黏貼 6 個月內 2 吋彩色照片 2 張，照片背景須以白色為底色。
3. 最近 3 個月內國人配偶全戶戶籍謄本正本 1 份，已有結婚登記並載明新住民之國籍、外文姓名及出生日期。
4. 申請人本國政府所核發之結婚登記證明正本及影本 1 份，無婚姻登記制度之國家須繳結婚證書正本及影本 1 份，須附中文字或英文譯本，並經中華民國駐外館處驗證（正本驗畢退還）。



ទិដ្ឋាការ

ប្រជាជនចំណូលស្រុកថ្មីមុនមកតែវ៉ាន់ ត្រូវស្នើសុំទិដ្ឋាការពីផ្នែកសាច់ញាតិដែលតម្រូវមានឯកសារខាងក្រោម៖

1. លិខិតឆ្លងដែលរបស់ប្រទេសខ្លួន ដែលនៅមានប្រសិទ្ធភាពលើសពី០៥ខែ និងមានទំព័រទំនេរ។
2. បំពេញតារាងស្នើសុំទិដ្ឋាការ ដោយតារាងស្នើសុំត្រូវទៅបំពេញនៅ “កន្លែងបំពេញតារាងស្នើសុំអ៊ិនធឺណេត” នៅមន្ទីរកិច្ចការកុងស៊ុលនៃក្រសួងកិច្ចការបរទេស និងប្រើប្រាស់តារាងស្នើសុំដែលមានខ្សែកូដ រួចអ្នកស្នើសុំត្រូវចុះហត្ថលេខាទទួលស្គាល់ ព្រមទាំងបិទប្រថាប់ 2 អ៊ីងដែលថតក្នុងរយៈពេល០៥ខែចុងក្រោយចំនួន 2 សន្លឹក ដែលផ្ទៃប្រថាប់ពណ៌ស។
3. លិខិតចម្លងបញ្ជីគ្រួសារច្បាប់ដើមរបស់ដែក្បួបការដែលជាពលរដ្ឋតែវ៉ាន់ចំនួន 1 ច្បាប់ និងមានចុះបញ្ជីអាពាហ៍ពិពាហ៍ ព្រមទាំងបញ្ជាក់ច្បាស់ពីសញ្ជាតិប្រជាជនចំណូលស្រុកថ្មី ឈ្មោះបរទេស និងថ្ងៃខែឆ្នាំកំណើត។
4. លិខិតបញ្ជាក់បញ្ជីអាពាហ៍ពិពាហ៍ដែលធ្វើដោយរដ្ឋាភិបាលប្រទេសដើមច្បាប់ដើមចំនួន 1 ច្បាប់ និងច្បាប់ចម្លងចំនួន 1 ច្បាប់។ ចំពោះប្រទេសដែលគ្មានច្បាប់ចុះបញ្ជីអាពាហ៍ពិពាហ៍ត្រូវប្រគល់សៀវភៅអាពាហ៍ពិពាហ៍ច្បាប់ដើមនិងច្បាប់ចម្លងចំនួន 1 ច្បាប់ និងទទួលបានការត្រួតពិនិត្យពីការិយាល័យតែវ៉ាន់ប្រចាំបរទេស (ច្បាប់ដើមនឹងប្រគល់ត្រលប់ពេលត្រួតពិនិត្យរួច)។



5. 效期內之申請人本國政府所核發之無犯罪紀錄證明（即良民證）正本 1 份，須附中文或英文譯本，並經中華民國駐外館處驗證（倘該證明註明效期，以該效期為準；倘未註明效期，則以申請人本國政府核發日起 1 年內為效期）。
6. 由衛生福利部指定外籍人士國內體檢醫院或國外醫院出具的最近 3 個月內健康檢查合格證明（居留或定居健康檢查項目表）正本及影本 1 份，國外體檢證明須附中文或英文譯本，並經中華民國駐外館處驗證。
7. 其他視個案要求提供財力證明、來臺目的證明、來臺關係人保證書等審核所需之有關文件。
8. 簽證規費。
9. 本說明如有更動，則依據外交部領事事務局資訊網站（網址：<https://www.boca.gov.tw>）公告之最新資料及駐外館處公告為準。

5. លិខិតច្បងទោស (លិខិតបញ្ជាក់គ្មានទោស) ដែលចេញដោយរដ្ឋាភិបាលប្រទេសដើមដែលមានសុពលភាពចំនួន១ច្បាប់ ដោយត្រូវមានច្បាប់ចម្លងជាភាសាចិននិងភាសាអង់គ្លេស ព្រមទាំងទទួលបានការត្រួតពិនិត្យពីការិយាល័យតែវ៉ាន់ប្រចាំប្រទេស (ប្រសិនបើលិខិតមានបញ្ជាក់ថ្ងៃសុពលភាព ត្រូវយកថ្ងៃសុពលភាពនោះជាគោល ប្រសិនបើគ្មានបញ្ជាក់ថ្ងៃសុពលភាព នោះត្រូវកំណត់ថ្ងៃសុពលភាពរយៈពេលមួយឆ្នាំចាប់ពីថ្ងៃចេញលិខិតពីរដ្ឋាភិបាលប្រទេសដើម)។
6. លិខិតបញ្ជាក់សុខភាពក្នុងរយៈពេល៣ខែចុងក្រោយដែលធ្វើឡើងនៅ មន្ទីរពេទ្យក្នុងប្រទេសសម្រាប់ជនបរទេសដែលកំណត់ដោយក្រសួងសុខាភិបាល ឬមន្ទីរពេទ្យនៅបរទេស (តារាងពិនិត្យសុខភាពការរស់នៅ និងការរស់នៅអចិន្ត្រៃយ៍) ច្បាប់ដើម និងច្បាប់ចម្លងចំនួន១ច្បាប់។ លិខិតបញ្ជាក់សុខភាពពីមន្ទីរពេទ្យបរទេសត្រូវមានភ្ជាប់ជាមួយច្បាប់ចម្លងភាសាចិននិងភាសាអង់គ្លេស ព្រមទាំងត្រូវបានត្រួតពិនិត្យដោយការិយាល័យតែវ៉ាន់ប្រចាំប្រទេស។
7. ករណីខ្លះត្រូវផ្តល់ឯកសារបញ្ជាក់ហិរញ្ញវត្ថុ លិខិតបញ្ជាក់គោលបំណងមកតែវ៉ាន់ និងលិខិតធានាពីពលរដ្ឋតែវ៉ាន់។
8. ថ្លៃវិនិច្ឆ័យ។
9. សេចក្តីបញ្ជាក់នេះប្រសិនបើមានកែប្រែ ត្រូវយកឯកសារថ្មីបំផុតដែលប្រកាសដោយគេហទំព័រព័ត៌មានមន្ទីរកិច្ចការក្នុងស៊ុលក្រសួងការបរទេស (គេហទំព័រ៖ <https://www.boca.gov.tw>) និងសេចក្តីប្រកាសរបស់ការិយាល័យប្រចាំប្រទេសជាគោល។





居留

► 申請外僑居留證

1. 持依親居留簽證經查驗入國者：持依親居留簽證經查驗入國者，應於入國後 15 天內，擁有婚姻關係兩人一起前往移民署服務站（居留地）申請「外僑居留證」。

• 申請時應準備的文件及費用包括：

- (1) 申請書並貼最近 1 年內同國民身分證規格之 2 吋彩色照片 1 張。
- (2) 護照及居留簽證。
- (3) 申請居留目的之證明文件，例如：辦妥結婚登記的戶口名簿或國人配偶身分證。
- (4) 證件費（第 1 次申請，僅給 1 年效期，費用為每年新臺幣 1,000 元）。
- (5) 外國文件須翻譯成中文，並經我駐外館處驗證，才可持至國內使用。



內政部移民署
ទីស្នាក់ការអន្តរប្រទេសនៃក្រសួងមហាផ្ទៃ

ការស្នាក់នៅ

► ស្នើសុំលិខិតស្នាក់នៅអាណិកជន

1. បុគ្គលចូលមកតែវ៉ាន់ដោយទិដ្ឋាការពីងផ្នែកសាច់ញាតិ៖ ជនទាំងពីរដែលមានទំនាក់ទំនងអាពាហ៍ពិពាហ៍ ត្រូវនៅស្នើសុំ “លិខិតស្នាក់នៅអាណិកជន” នៅការិយាល័យសេវាកម្មទីស្នាក់ការអន្តរប្រទេស (កន្លែងស្នាក់នៅ) ក្នុងរយៈពេល 15 ថ្ងៃក្រោយចូលមកតែវ៉ាន់។

• ឯកសារ និងកំរៃសេវាស្នើសុំ៖

- (1) លិខិតស្នើសុំ មានបិទបញ្ចប់បញ្ជីអត្តសញ្ញាណប័ណ្ណទំហំ 2 អ៊ីងដែលថតក្នុងរយៈពេល 1 ឆ្នាំចុងក្រោយចំនួន 1 សន្លឹក។
- (2) លិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅ។
- (3) ឯកសារបញ្ជាក់ពីគោលបំណងស្នើសុំស្នាក់នៅ ឧទាហរណ៍៖ បញ្ជីគ្រួសារនៃការចុះបញ្ជីអាពាហ៍ពិពាហ៍ ឬអត្តសញ្ញាណប័ណ្ណដៃគូរៀបការដែលជាពលរដ្ឋតែវ៉ាន់។
- (4) ថ្លៃឯកសារ (ស្នើសុំលើកទី 1 មានសុពុភាព 1 ឆ្នាំ កំរៃ TWD1,000 រៀងរាល់ឆ្នាំ)។
- (5) ឯកសារភាសាបរទេសត្រូវបកប្រែជាភាសាចិន និងទទួលបានការត្រួតពិនិត្យពីការិយាល័យប្រចាំបរទេស ទើបអាចប្រើប្រាស់បាននៅតែវ៉ាន់។





2. 持依親停留簽證經查驗入國者：持依親停留簽證的新住民於入國後，停留期限屆滿前 30 日，得向移民署服務站（居留地）申請改辦「外僑居留證」；但須停留期限在 60 天以上，且未經簽證核發機關加註限制不准延期（NO EXTENSION）或其他限制之有效簽證，才可申請。

• 申請時應準備的文件包括：

- (1) 申請書並貼最近 1 年內同國民身分證規格之 2 吋彩色照片 1 張。
- (2) 護照及停留簽證。
- (3) 衛生福利部指定之外籍人士體檢醫院或國外合格醫院 3 個月內發給的健康檢查合格證明（居留或定居健康檢查項目表）（國外檢驗者，正本及中譯本須經我駐外館處驗證）。
- (4) 距核發日起 1 年內之申請人本國政府所核發之無犯罪紀錄證明（即良民證，須含最近 5 年內之紀錄，正本及中譯本須經我駐外館處驗證）。

2. បុគ្គលចូលតែរ៉ាន់ដោយទិដ្ឋាការស្នាក់នៅបណ្តោះអាសន្នពីផ្នែកសាច់ញាតិ៖ ត្រូវទៅស្នើសុំកែធ្វើ “លិខិតស្នាក់នៅអាណិកជន” នៅការិយាល័យសេវាកម្មទិដ្ឋាការអន្តោប្រវេសន៍ (កន្លែងស្នាក់នៅ) 30 ថ្ងៃមុនពេលហួសសុពុភាពក្រោយពេលចូលតែរ៉ាន់។ ប៉ុន្តែត្រូវស្នាក់នៅតែរ៉ាន់លើសពី 60 ថ្ងៃ ព្រមទាំងគ្មានសេចក្តីបញ្ជាក់ហាមមិនឲ្យពន្យារទិដ្ឋាការ (NO EXTENSION) ដោយស្ថាប័នចេញទិដ្ឋាការ ឬការហាមឃាត់ផ្សេងទៀតក្នុងទិដ្ឋាការទើបអាចស្នើសុំបាន។

• ឯកសារដែលត្រូវរៀបចំពេលស្នើសុំ៖

- (1) លិខិតស្នើសុំ មានបិទបិទបតដ្ឋានអត្តសញ្ញាណប័ណ្ណទំហំ 2 អ៊ីងដែលថតក្នុងរយៈពេល 1 ឆ្នាំចុងក្រោយចំនួន 1 សន្លឹក។
- (2) លិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅ។
- (3) លិខិតបញ្ជាក់សុខភាពក្នុងរយៈពេល 3 ខែចុងក្រោយដែលធ្វើឡើងនៅ មន្ទីរពេទ្យក្នុងប្រទេសសម្រាប់ជនបរទេសដែលកំណត់ដោយក្រសួងសុខាភិបាល ឬមន្ទីរពេទ្យនៅបរទេស (តារាងពិនិត្យសុខភាពការរស់នៅ និងការរស់នៅអចិន្ត្រៃយ៍)។ (លិខិតបញ្ជាក់សុខភាពពីមន្ទីរពេទ្យបរទេសត្រូវមានភ្ជាប់ជាមួយច្បាប់ចម្លងភាសាចិននិងភាសាអង់គ្លេស ព្រមទាំងត្រូវបានត្រួតពិនិត្យដោយការិយាល័យតែរ៉ាន់ប្រចាំបរទេស)។
- (4) លិខិតផ្តល់ទោស (លិខិតបញ្ជាក់គ្មានទោស ត្រូវមានកំណត់ត្រារយៈពេល 5 ឆ្នាំចុងក្រោយច្បាប់ដើម និងច្បាប់ចម្លងភាសាចិនត្រូវបានត្រួតពិនិត្យដោយការិយាល័យតែរ៉ាន់ប្រចាំបរទេស) ដែលចេញដោយរដ្ឋាភិបាលប្រទេសដើមដែលមានសុពុលភាពក្នុងរយៈពេល 1 ឆ្នាំពីថ្ងៃចេញលិខិត។



中華民國居留證正面
ក្របមុខនៃលិខិតស្នាក់នៅតែរ៉ាន់



中華民國居留證反面
ក្របក្រោយនៃលិខិតស្នាក់នៅតែរ៉ាន់



- (5) 居留地址證明（同戶籍者免附）。
- (6) 戶口名簿或國人配偶身分證（已有結婚登記並載明配偶國籍及外文姓名）。
- (7) 證件費（第 1 次申請，僅給 1 年效期，費用為每年新臺幣 1,000 元，惟持依親停留簽證辦理者，須另加新臺幣 2,200 元）。
- (8) 外國文件須翻譯成中文，並經我駐外館處驗證，才可持至國內使用。
- (9) 移民署對於持依親停留簽證經查驗入國，嗣申請外僑居留證之案件，得現場面談。

3. 本說明如有更動，則依據內政部移民署全球資訊網公告之最新資料為準（網址：<https://www.immigration.gov.tw/5385/7244/7250/7317/> 居留 /181946/）。



申請外僑居留證
ស្នើសុំលិខិតស្នាក់នៅអាណិកជន



- (5) លិខិតបញ្ជាក់អាសយដ្ឋានស្នាក់នៅ（មិនចាំបាច់ចំពោះអាសយដ្ឋានដូចក្នុងបញ្ជីគ្រួសារ）។
- (6) បញ្ជីគ្រួសារ និងអត្តសញ្ញាណប័ណ្ណដៃគូរៀបការដែលជាពលរដ្ឋតៃវ៉ាន់（មានចុះបញ្ជីអាពាហ៍ពិពាហ៍រួច ព្រមទាំងបានកត់ត្រាបញ្ជាក់សញ្ជាតិ និងឈ្មោះបរទេសរបស់ដៃគូរៀបការ）។
- (7) ថ្លៃលិខិត（ស្នើសុំលើកទី 1 មានសុពលភាពរយៈពេល 1 ឆ្នាំ កំរៃ TWD1,000 រៀងរាល់ឆ្នាំ។ ចំពោះបុគ្គលមានទិដ្ឋាការស្នាក់នៅបណ្តោះអាសន្នពីផ្នែកសាច់ញាតិ ត្រូវបង់ថែម TWD2,200）។
- (8) ឯកសារភាសាបរទេសត្រូវបកប្រែជាភាសាចិន និងទទួលបានការត្រួតពិនិត្យពីការិយាល័យប្រចាំបរទេស ទើបអាចប្រើប្រាស់បាននៅតៃវ៉ាន់។
- (9) ចំពោះបុគ្គលមានទិដ្ឋាការស្នាក់នៅបណ្តោះអាសន្នពីផ្នែកសាច់ញាតិ ទីស្នាក់ការអន្តោប្រវេសន៍តម្រូវឲ្យមានការសម្ភាសន៍ បន្ទាប់ពីស្នើសុំលិខិតស្នាក់នៅអាណិកជន។

3. សេចក្តីបញ្ជាក់នេះប្រសិនបើមានការកែប្រែ សូមយកជាគោលនូវឯកសារថ្មីដែលផ្សាយឡើងដោយគេហទំព័រព័ត៌មានសាកលលោកនៃទីស្នាក់ការអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ（គេហទំព័រ：<https://www.immigration.gov.tw/5385/7244/7250/7317/> 居留 /181946/）





我國自 108 年 5 月 24 日起，受理國人之外籍同性配偶（以 26 個同婚合法化國家或地區之人民為限）申請依親居留。比照現行異性婚姻外籍配偶規定，應在國外結婚→返國向戶政機關辦理同性結婚登記，或直接在國內辦理同性結婚登記→向駐外館處申辦簽證→向移民署申辦居留。相關資訊請洽下述相關服務機關。

服務機構	服務項目
各鄉鎮市戶政事務所	申請結婚登記、歸化、戶籍登記、國民身分證
臺灣駐外館處	申請簽證、文件證明
移民署各地服務站	申請外僑居留證、外僑永久居留證、臺灣地區居留證、臺灣地區定居證



ចាប់ពីថ្ងៃ 24 ខែ ឧសភា ឆ្នាំ 108 តែវ៉ាន់ចាប់ផ្តើមទទួលធ្វើលិខិតស្នាក់នៅពីងផ្នែកសាច់ញាតិសម្រាប់ដៃគូរៀបការបរទេសភេទដូចគ្នារបស់ពលរដ្ឋតៃវ៉ាន់ (កំណត់ត្រីមប្រទេសនិងតំបន់ដែលមានអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ទាំង២៦)។ ធ្វើទៅតាមការកំណត់ដូចដៃគូរៀបការភេទផ្ទុយគ្នា ដោយត្រូវរៀបការនៅបរទេស→ត្រលប់មកតៃវ៉ាន់ចុះបញ្ជីអាពាហ៍ពិពាហ៍ភេទដូចគ្នានៅស្ថាប័នកិច្ចការគ្រួសារ ឬ ចុះបញ្ជីអាពាហ៍ពិពាហ៍នៅក្នុងប្រទេសដោយផ្ទាល់→ស្នើសុំទិដ្ឋាការនៅការិយាល័យប្រចាំបរទេស→ស្នើសុំលិខិតស្នាក់នៅនៅទីស្នាក់ការអន្តោប្រវេសន៍។ ព័ត៌មានពាក់ព័ន្ធ សូមទំនាក់ទំនងស្ថាប័នសេវាកម្មខាងក្រោមនេះ។

ស្ថាប័នសេវាកម្ម	ប្រភេទសេវាកម្ម
ការិយាល័យកិច្ចការគ្រួសារគ្រប់ក្រុង សង្កាត់ ឃុំ	ស្នើសុំចុះបញ្ជីអាពាហ៍ពិពាហ៍ ចូលសញ្ជាតិ ចុះបញ្ជីគ្រួសារ អត្តសញ្ញាណប័ណ្ណតៃវ៉ាន់
ការិយាល័យតៃវ៉ាន់ប្រចាំបរទេស	ស្នើសុំទិដ្ឋាការ លិខិតបញ្ជាក់
ការិយាល័យសេវាកម្មនៃទីស្នាក់ការអន្តោប្រវេសន៍	ស្នើសុំលិខិតស្នាក់នៅអាណិកជន លិខិតស្នាក់នៅអចិន្ត្រៃយ៍អាណិកជន លិខិតស្នាក់នៅតៃវ៉ាន់ លិខិតស្នាក់នៅតៃវ៉ាន់អចិន្ត្រៃយ៍



► 申請外僑永久居留證

1. 取得外僑居留證之新住民於合法連續居留 5 年，且每年居住超過 183 日，可以向移民署服務站（居留地）申請外僑永久居留證。以下相關說明如有更動，則依據移民署全球資訊網公告之最新資料為準（網址：<https://www.immigration.gov.tw/5385/7244/7250/7317/永久居留/30029/>）。



申請外僑永久居留證
ស្នើសុំលិខិតស្នាក់នៅអចិន្ត្រៃយ៍អាណិកជន

• 申請時應準備的文件及費用包括：

- (1) 永久居留申請書並貼最近 1 年內同國民身分證規格之 2 吋彩色照片 1 張。
- (2) 新、舊護照正、影本各 1 份（正本驗畢後歸還）。
- (3) 外僑居留證正、影本各 1 份（正本驗畢後歸還）。
- (4) 健康檢查合格證明，檢查項目依據衛生福利部規定辦理。
- (5) 財產或特殊藝能證明。
- (6) 自核發之日起 6 個月內之 5 年內申請人本國政府所核發之無犯罪紀錄證明（即良民證，正本及中譯本須經我駐外館處驗證）及 3 個月內之我國警察刑事紀錄證明。

► ការស្នើសុំលិខិតស្នាក់នៅអចិន្ត្រៃយ៍អាណិកជន

1. ប្រជាជនចំណូលស្រុកថ្មីដែលទទួលបានលិខិតស្នាក់នៅអាណិកជន រស់នៅស្របច្បាប់នៅតែរវាងចំនួន 5 ឆ្នាំ និងស្នាក់នៅលើសពី 183 ថ្ងៃរៀងរាល់ឆ្នាំអាចស្នើសុំលិខិតស្នាក់នៅអចិន្ត្រៃយ៍អាណិកជនបាន នៅការិយាល័យសេវាកម្មទីស្នាក់ការអន្តោប្រវេសន៍ (កន្លែងស្នាក់នៅ)។ សេចក្តីបញ្ជាក់ខាងក្រោមប្រសិនបើមានការកែប្រែ សូមយកជាគោលនូវឯកសារថ្មីដែលផ្សាយឡើងដោយគេហទំព័រព័ត៌មានសាកលលោកនៃទីស្នាក់ការអន្តោប្រវេសន៍ (គេហទំព័រ：<https://www.immigration.gov.tw/5385/7244/7250/7317/永久居留/30029/>)។

• ឯកសារនិងកំណែលម្អស្នើសុំ៖

- (1) លិខិតស្នើសុំការស្នាក់នៅអចិន្ត្រៃយ៍ មានបិតារូបថតបតដ្ឋានអត្តសញ្ញាណប័ណ្ណទំហំ 2 អ៊ីងដែលថតក្នុងរយៈពេល 1 ឆ្នាំចុងក្រោយចំនួន 1 សន្លឹក។
- (2) លិខិតឆ្លងដែនថ្មី និងចាស់ ច្បាប់ដើមនិងច្បាប់ចម្លងចំនួន 1 ច្បាប់ (ច្បាប់ដើមនឹងប្រគល់ត្រលប់វិញពេលត្រួតពិនិត្យរួច)។
- (3) លិខិតស្នាក់នៅអាណិកជន ច្បាប់ដើមនិងច្បាប់ចម្លងចំនួន 1 ច្បាប់ (ច្បាប់ដើមនឹងប្រគល់ត្រលប់វិញពេលត្រួតពិនិត្យរួច)។
- (4) លិខិតពិនិត្យសុខភាព ប្រភេទនៃការពិនិត្យត្រូវធ្វើឡើងទៅតាមការកំណត់របស់ក្រសួងសុខាភិបាល។
- (5) លិខិតបញ្ជាក់ហិរញ្ញវត្ថុ ឬសមត្ថភាពពិសេស។
- (6) លិខិតផ្តល់ទោស (លិខិតបញ្ជាក់គ្មានទោស ច្បាប់ដើម និងច្បាប់ចម្លងភាសាចិនត្រូវបានត្រួតពិនិត្យដោយការិយាល័យតែវ៉ាន់ប្រចាំបរទេស) ដែលចេញដោយរដ្ឋាភិបាលប្រទេសដើមដែលមានសុពលភាពក្នុងរយៈពេល 6 ខែពីថ្ងៃចេញលិខិតក្នុងរយៈពេល 5 ឆ្នាំ និងលិខិតបញ្ជាក់កំណត់ត្រាប៉ូលីសព្រហ្មទណ្ឌក្នុងរយៈពេល 3 ខែ (គ្មានកំណត់ត្រាលើសច្បាប់ មិនចាំបាច់ចំពោះបុគ្គលមកតែវ៉ាន់លើកដំបូង)។


(7) 其他相關證明文件，如戶口名簿或國人配偶身分證（已有結婚登記並載明配偶國籍及外文姓名）、結婚證書及視個案狀況要求之文件。

(8) 證件費新臺幣 1 萬元。

備註：外國人於合法連續居留 5 年期間，每次出國在 3 個月以內者，得免附健康檢查合格證明及本國警察紀錄證明書。

2. 永久居留之流程圖：新住民來臺居留後，可以選擇申請永久居留或歸化我國國籍。

申請永久居留之流程圖




(7) ឯកសារបញ្ជាក់ដទៃទៀត រួមមាន បញ្ជីគ្រួសារ ឬអត្តសញ្ញាណប័ណ្ណដៃគូរៀបការដែលជាពលរដ្ឋតៃវ៉ាន់ (មានចុះបញ្ជីអាពាហ៍ពិពាហ៍ ព្រមទាំងបានកត់ត្រាបញ្ជាក់ពីសញ្ជាតិ និងឈ្មោះបរទេស របស់ដៃគូរៀបការបរទេស) លិខិតអាពាហ៍ពិពាហ៍ និងឯកសារទៅតាមករណីផ្សេងទៀត។

(8) កំរៃចំនួន TWD10,000។

សម្គាល់៖ ជនបរទេសដែលស្នាក់នៅស្របច្បាប់ក្នុងកំឡុងពេល5ឆ្នាំ ចំពោះបុគ្គលដែលរៀងរាល់ពេលចេញទៅបរទេសក្នុងរយៈពេល3ខែ មិនចាំបាច់ដាក់ភ្ជាប់លិខិតពិនិត្យសុខភាព និងលិខិតបញ្ជាក់កំណត់ត្រាប៉ូលីសតៃវ៉ាន់ឡើយ។

2. រូបដំណាក់កាលស្នើសុំលិខិតស្នាក់នៅអចិន្ត្រៃយ៍៖ ប្រជាជនចំណូលស្រុកថ្មីក្រោយពេលមកស្នាក់នៅតៃវ៉ាន់ អាចស្នើសុំស្នាក់នៅអចិន្ត្រៃយ៍ ឬស្នើសុំចូលសញ្ជាតិ។

រូបដំណាក់កាលនសនើសុំលិខិតស្នាក់នៅអចិន្ត្រៃយ៍



▶ 申請變更居留地

在臺灣居住後如果因故變更居留地，務必於事實發生後 15 日內辦理住址變更，逾期辦理，處新臺幣 2,000 元以上 10,000 元以下罰鍰。

1. 受理單位：新居留地移民署服務站（可查閱附表六或網址：<https://www.immigration.gov.tw/5385/5388/7181/7184/7193/>）
2. 申請變更居留地應備文件：
 - (1) 申請書並貼最近 1 年內同國民身分證規格之 2 吋彩色照片 1 張。
 - (2) 護照。
 - (3) 外僑居留證。
 - (4) 相關證明文件正本：如租賃契約。

▶ 辦理外僑居留證延期：

新住民有延期居留之必要時，應於居留期限屆滿前 30 日內提出申請。

1. 受理單位：移民署服務站（居留地）
2. 應備文件及費用：
 - (1) 申請書並貼最近 1 年內同國民身分證規格之 2 吋彩色照片 1 張。
 - (2) 護照。
 - (3) 外僑居留證。



▶ 暹羅簽證

ក្រោយពេលស្នាក់នៅតែវ៉ាន់ ប្រសិនបើត្រូវការផ្លាស់ប្តូរទីលំនៅ ត្រូវស្នើសុំផ្លាស់ប្តូរអាស័យដ្ឋានស្នាក់នៅក្នុងរយៈពេល 15 ថ្ងៃក្រោយព្រឹត្តិការណ៍នេះបានកើតឡើង។ ការធ្វើលើសពេលសុពុលភាពត្រូវងពិន័យពី TWD2,000 ទៅ TWD10,000។

1. ស្ថាប័នទទួលធ្វើ៖ ការិយាល័យសេវាកម្មទីស្នាក់ការអន្តោប្រវេសន៍នៃស្នាក់នៅថ្មី (អាចយោងតាមតារាង 6 ឬគេហទំព័រ៖ <https://www.immigration.gov.tw/5385/5388/7181/7184/7193/>)
2. ឯកសារស្នើសុំផ្លាស់ប្តូរទីលំនៅ៖
 - (1) លិខិតស្នើសុំការស្នាក់នៅអចិន្ត្រៃយ៍ មានបិតបូកបតង្កាន់អត្តសញ្ញាណប័ណ្ណទំហំ 2 អ៊ីង ដែលថតក្នុងរយៈពេល 1 ឆ្នាំចុងក្រោយចំនួន 1 សន្លឹក។
 - (2) លិខិតឆ្លងដែន។
 - (3) លិខិតស្នាក់នៅអាណិកជន។
 - (4) ឯកសារពាក់ព័ន្ធច្បាប់ដើម៖ ដូចជា កិច្ចសន្យាជួល ជាដើម។

▶ ស្នើសុំពន្យលិខិតស្នាក់នៅអាណិកជន៖

ប្រជាជនចំណូលស្រុកថ្មីដែលមានការចាំបាច់ធ្វើការពន្យល់ពេលស្នាក់នៅ ត្រូវធ្វើការស្នើសុំមុន 30 ថ្ងៃនៃថ្ងៃផុតសុពុលភាព។

1. ស្ថាប័នទទួលធ្វើ៖ ការិយាល័យសេវាកម្មទីស្នាក់ការអន្តោប្រវេសន៍ (កន្លែងស្នាក់នៅ)។
2. ឯកសារ និងកំរៃ៖
 - (1) លិខិតស្នើសុំការស្នាក់នៅអចិន្ត្រៃយ៍ មានបិតបូកបតង្កាន់អត្តសញ្ញាណប័ណ្ណទំហំ 2 អ៊ីង ដែលថតក្នុងរយៈពេល 1 ឆ្នាំចុងក្រោយចំនួន 1 សន្លឹក។
 - (2) លិខិតឆ្លងដែន។
 - (3) លិខិតស្នាក់នៅអាណិកជន។



(4) 臺籍配偶的身分證或戶口名簿。

(5) 證件費 (每年效期新臺幣 1,000 元) 。

3. 外僑居留證忘記延期，其裁罰基準：建議新住民要熟知自己的居留證效期，凡逾期居留未滿 30 日，原申請居留原因仍繼續存在者，經依規定繳納罰鍰後，得向移民署重新申請居留。逾期居(停)留者，其裁罰基準如下：

(1) 逾期 10 日以下者，處新臺幣 2,000 元罰鍰。

(2) 逾期 11 日以上，30 日以下者，處新臺幣 4,000 元罰鍰。

(3) 逾期 31 日以上，60 日以下者，處新臺幣 6,000 元罰鍰。

(4) 逾期 61 日以上，90 日以下者，處新臺幣 8,000 元罰鍰。

(5) 逾期 91 日以上者，處新臺幣 10,000 元罰鍰。

(6) 未滿 14 歲者不罰；14 歲以上未滿 18 歲者減半。

小叮嚀：逾期 30 日以上，將限令(強制)出境。

因配偶死亡或離婚，後續居留問題：

1. 國人配偶死亡者，新住民依法得申請繼續居留；惟如發現有違法的情形，仍可廢止其居留許可，並註銷其外僑居留證。

(4) អត្តសញ្ញាណប័ណ្ណដែលរៀបការដែលជាពលរដ្ឋតៃវ៉ាន់ ឬ បញ្ជីគ្រួសារ។

(5) កំណែសារ (TWD1,000 រៀងរាល់ឆ្នាំមានសុពុលភាព)។

3. លិខិតស្នាក់នៅអាណិកជនដែលភ្លេចពន្យា ត្រូវរងពិន័យ៖ ប្រជាជនចំណូលស្រុកថ្មីត្រូវដឹងច្បាស់ពីសុពុលភាពនៃលិខិតស្នាក់នៅរបស់ខ្លួន ចំពោះលិខិតស្នាក់នៅដែលហួសសុពុលភាពក្នុងរយៈពេល 30 ថ្ងៃ ហើយមូលហេតុស្នាក់នៅនៅតែបន្តអាចស្នើសុំស្នាក់នៅសារជាថ្មីជាមួយទីស្នាក់ការអន្តោប្រវេសន៍ក្រោយពេលបង់ប្រាក់ពិន័យរួច។ បុគ្គលស្នាក់នៅ (ស្នាក់នៅបណ្តោះអាសន្ន) ដែលហួសសុពុលភាព ត្រូវពិន័យដូចខាងក្រោម៖

(1) ហួសសុពុលភាពក្រោម 10 ថ្ងៃ ពិន័យជាទឹកប្រាក់ TWD2,000។

(2) ហួសសុពុលភាពលើសពី 11 ថ្ងៃ ក្រោម 30 ថ្ងៃ ពិន័យជាទឹកប្រាក់ TWD4,000។

(3) ហួសសុពុលភាពលើសពី 31 ថ្ងៃ ក្រោម 60 ថ្ងៃ ពិន័យជាទឹកប្រាក់ TWD6,000។

(4) ហួសសុពុលភាពលើសពី 61 ថ្ងៃ ក្រោម 90 ថ្ងៃ ពិន័យជាទឹកប្រាក់ TWD8,000។

(5) ហួសសុពុលភាពលើសពី 91 ថ្ងៃ ពិន័យជាទឹកប្រាក់ TWD10,000។

(6) បុគ្គលអាយុក្រោម 14 ឆ្នាំមិនរងពិន័យ។ បុគ្គលអាយុលើសពី 14 ឆ្នាំ ក្រោម 18 ឆ្នាំ ត្រូវរងពិន័យពាក់កណ្តាល។

រំលឹក៖ ហួសសុពុលភាពលើសពី 30 ថ្ងៃ នឹងត្រូវបណ្តេញចេញពីតៃវ៉ាន់។

បញ្ចប់ស្នាក់នៅ ក្រោយពេលដែលរៀបការស្លាប់ ឬលែងលះ៖

1. បុគ្គលដែលរៀបការពលរដ្ឋតៃវ៉ាន់ស្លាប់ ប្រជាជនចំណូលស្រុកថ្មីត្រូវស្នាក់សុំបន្តការស្នាក់នៅតាមច្បាប់។ ក្នុងករណីមានស្ថានភាពលើសច្បាប់ នឹងត្រូវលុបចោលការអនុញ្ញាតិស្នាក់នៅ និងលុបចោលលិខិតស្នាក់នៅអាណិកជន។



2. 外國人為臺灣地區設有戶籍國民之配偶，其本人遭受配偶身體或精神虐待，經法院核發保護令者，得申請繼續居留。
3. 新住民離婚後，居留原因即消失，由移民署廢止其居留許可，並註銷其外僑居留證。惟取得在臺灣地區已設有戶籍未成年親生子女監護權者，得申請繼續居留。
4. 因遭受家庭暴力經法院判決離婚，且有在臺灣地區設有戶籍之未成年親生子女者，得申請繼續居留。
5. 因居留許可被廢止而遭強制出國，對在臺灣地區已設有戶籍未成年親生子女造成重大且難以回復損害之虞者，得申請繼續居留。
6. 外國人與本國雇主發生勞資爭議，正在進行爭訟程序，得准予繼續居留。
7. 新住民取得永久居留證者，因與國人配偶離婚，已取得永久居留之離婚配偶無需於 10 日返回其原屬國。
8. 另外，為進一步保障新住民離婚後之家庭團聚權，並兼顧未成年子女最佳利益，未來我國移民法規之修法將朝離婚後如對未成年子女有撫育事實或會面交往，亦得申請繼續居留的方向修正。

2. ជនបរទេសដែលមានដៃគូរៀបការពលរដ្ឋតៃវ៉ាន់ តែទទួលរងអំពើហិង្សាលើរាងកាយ និងផ្លូវចិត្តពីសំណាក់ដៃគូរៀបការ និងទទួលបានដីកាការពារពីតុលាការ អាចស្នើសុំបន្តការស្នាក់នៅ។
3. ក្រោយពេលប្រជាជនចំណូលស្រុកថ្មីលែងលះ មូលហេតុនៃការស្នាក់នៅនឹងត្រូវបាត់បង់ ទីស្នាក់ការអន្តោប្រវេសន៍នឹងលុបចោលការអនុញ្ញាតិស្នាក់នៅរបស់បុគ្គលនោះ ព្រមទាំងលុបចោលលិខិតស្នាក់នៅអាណិកជន។ លើកលែងករណីបុគ្គលនោះទទួលបានសិទ្ធិចិញ្ចឹមបីបាច់ បុត្រធីតាជាអនីតិជនចុះបញ្ជីគ្រួសារនៅតៃវ៉ាន់ អាចស្នើសុំបន្តការស្នាក់នៅ។
4. ត្រូវតុលាការកាត់កិច្ចលែងលះដោយមូលហេតុទទួលរងអំពើហិង្សាក្នុងគ្រួសារ និងមានបុត្រធីតាជាអនីតិជនចុះបញ្ជីគ្រួសារនៅតៃវ៉ាន់ អាចស្នើសុំបន្តការស្នាក់នៅ។
5. ត្រូវបណ្តេញចេញពីប្រទេសដោយលិខិតស្នាក់នៅត្រូវលុបចោល តែបង្កជាផលវិបាកធ្ងន់ធ្ងរដល់បុត្រធីតាជាអនីតិជនចុះបញ្ជីគ្រួសារនៅតៃវ៉ាន់ អាចស្នើសុំបន្តការស្នាក់នៅ។
6. មានវិវាទរវាងជនបរទេស និងនយោជកជាពលរដ្ឋតៃវ៉ាន់ ដែលកំពុងដំណើរការការប្តឹងផ្តល់អាចស្នើសុំបន្តការស្នាក់នៅ។
7. ប្រជាជនចំណូលស្រុកថ្មីដែលទទួលបានលិខិតស្នាក់នៅអចិន្ត្រៃយ៍ ដោយសារលែងលះជាមួយពលរដ្ឋតៃវ៉ាន់ បុគ្គលនោះមិនចាំបាច់ត្រលប់ទៅប្រទេសដើមវិញក្នុងរយៈពេល 10 ថ្ងៃទេ។
8. ក្រៅពីនោះ ដើម្បីជម្រុញការការពារសិទ្ធិជួបជុំគ្រួសាររបស់ប្រជាជនចំណូលស្រុកថ្មីក្រោយពេលលែងលះ និងយោគយល់ទៅដល់សិទ្ធិប្រយោជន៍ល្អបំផុតសម្រាប់បុត្រធីតាជាអនីតិជននៅថ្ងៃអនាគត កំណែប្រែច្បាប់ជនអន្តោប្រវេសន៍ នឹងធ្វើឡើងតម្រង់ទៅទិសដៅប្រែប្រួលទទួលបាននូវ សិទ្ធិស្នើសុំបន្តការស្នាក់នៅក្រោយពេលលែងលះដោយយោងទៅតាមភាពជាក់ស្តែងក្នុងការចិញ្ចឹមបីបាច់និងជួបជុំជាមួយបុត្រធីតាជាអនីតិជន។



▶ 註銷外僑居留證，被撤銷或廢止居留許可情況：

1. 在居留期間內，居留原因消失者。
2. 申請資料虛偽或不實者。
3. 持用不法取得、偽造或變造之證件者。
4. 經判處 1 年有期徒刑以上之刑確定者。但因過失犯罪者，不在此限。
5. 回復我國國籍者。
6. 取得我國國籍者。
7. 兼具我國國籍，以國民身分入出國、居留或定居者。
8. 已取得外僑永久居留證者。
9. 受驅逐出國者。

▶ 尋求停（居）留法令問題：

當您有停（居）留法令問題時，可到移民署各縣市服務站洽詢或使用電話請求諮詢和協助。

- 移民署各縣市服務站電話及地址（附表六）。

▶ ស្ថានភាពនៃការលុបចោលលិខិតស្នាក់នៅអាណិកជន និងការត្រូវបានដកហូត ឬត្រូវបានលុបចោលការអនុញ្ញាតិស្នាក់នៅ៖

1. បុគ្គលបាត់បង់មូលហេតុស្នាក់នៅ ក្នុងកំឡុងពេលស្នាក់នៅ។
2. បុគ្គលដែលមានឯកសារស្នើសុំក្លែងបន្លំ ឬមិនពិតប្រាកដ។
3. បុគ្គលដែលឯកសារបានមកពី ការល្មើសច្បាប់ ក្លែងបន្លំ ឬកែបន្លំ។
4. បុគ្គលត្រូវជាប់ពន្ធនាគារជាស្ថាពរលើសពី 1 ឆ្នាំ។ ប៉ុន្តែជនដែលប្រព្រឹត្តទល់ល្មើសដោយឆ្លើយតប ហែស មិនត្រូវបានកំណត់ក្នុងនេះឡើយ។
5. បុគ្គលត្រលប់មកចូលសញ្ជាតិភ្នំពេញវិញ។
6. បុគ្គលចូលសញ្ជាតិភ្នំពេញវិញ។
7. មានសញ្ជាតិភ្នំពេញ ចេញចូលប្រទេស ស្នាក់នៅ ឬស្នាក់នៅអចិន្ត្រៃយ៍ក្នុងនាមជាពលរដ្ឋភ្នំពេញ។
8. បុគ្គលទទួលបានលិខិតស្នាក់នៅអចិន្ត្រៃយ៍អាណិកជន។
9. បុគ្គលត្រូវបានបណ្តេញចេញពីភ្នំពេញវិញ។

▶ បញ្ហាស្វែងរកច្បាប់ស្នាក់នៅ (បណ្តោះអាសន្ន)៖

ពេលលោកអ្នកមានបញ្ហាច្បាប់ស្នាក់នៅ (បណ្តោះអាសន្ន) អាចទៅសាកសួរការិយាល័យសេវាកម្មទីស្នាក់ការអន្តោប្រវេសន៍ដោយផ្ទាល់ ឬតាមរយៈទូរស័ព្ទ។

- ទូរស័ព្ទ និងអាស័យដ្ឋាននៃការិយាល័យសេវាកម្មគ្រប់ក្រុងស្រុកនៃទីស្នាក់ការអន្តោប្រវេសន៍ (តារាង៦)។



歸化

申請歸化我國國籍的新住民，必須經過結婚登記、申請簽證、申請外僑居留證後，合法居留連續滿三年，且每年有183日以上居留之事實後，依序向各單位申請，主要申請流程，詳如網址：<https://www.ris.gov.tw/app/portal/190>



- 外國籍人士與國人結婚申請歸化中華民國國籍暨戶籍登記流程表（附表十一）。

▶ 申請歸化國籍

受理機關：國內住所地的戶政事務所

- 須準備的文件包括：

1. 歸化國籍申請書。
2. 合法有效的外僑居留證或外僑永久居留證。
3. 原屬國政府核發之警察紀錄證明或其他相關證明文件。
 - (1) 向原屬國政府申請，核發日期須在申請日前6個月內，原屬國政府核發日期以後，申請人入國後有再出國相當時日，經主管機關認有疑慮者，得請當事人繳交出國期間無犯罪紀錄證明。

ចូលសញ្ជាតិ

ការស្នើសុំចូលសញ្ជាតិតែវ៉ាន់របស់ប្រជាជនចំណូលស្រុកថ្មី ត្រូវឆ្លងកាត់ការចុះបញ្ជីអាពាហ៍ពិពាហ៍ ស្នើសុំទិដ្ឋាការ និងស្នើសុំលិខិតស្នាក់នៅអាណិកជន ហើយស្នាក់នៅតែវ៉ាន់ដោយស្របច្បាប់ពេញ3ឆ្នាំ និងស្នាក់នៅលើសពី183ថ្ងៃនៅតែវ៉ាន់ជារៀងរាល់ឆ្នាំ នោះអាចស្នើសុំបាននៅគ្រប់ស្ថាប័ន។ ដំណើរការនៃការស្នើសុំលំអិត មាននៅលើគេហទំព័រ <https://www.ris.gov.tw.app.portal/190>

- តារាងស្នើសុំចូលសញ្ជាតិតែវ៉ាន់និងចុះបញ្ជីគ្រួសារ រវាងជនបរទេសនិងពលរដ្ឋតែវ៉ាន់ (តារាង11)។

▶ ស្នើសុំចូលសញ្ជាតិ

ស្ថាប័នទទួលធ្វើ៖ បណ្តាការិយាល័យកិច្ចការគ្រួសារក្នុងប្រទេស

- ឯកសារដែលត្រូវរៀបចំ៖

1. លិខិតស្នើសុំចូលសញ្ជាតិ។
2. លិខិតស្នាក់នៅអាណិកជន ឬលិខិតស្នាក់នៅអចិន្ត្រៃយ៍ដែលមានសុពលភាព។
3. លិខិតបញ្ជាក់កំណត់ត្រាប្តូរលីសពីប្រទេសដើម ឬឯកសារពាក់ព័ន្ធដទៃ។
 - (1) ស្នើសុំទៅរដ្ឋាភិបាលដើម ដោយការអនុញ្ញាតិចេញនៅក្នុងរយៈពេល៦ខែមុនថ្ងៃស្នើសុំនៅក្រោយថ្ងៃរដ្ឋាភិបាលប្រទេសដើមអនុញ្ញាតិចេញ ករណីបុគ្គលស្នើសុំបានចេញទៅក្រៅប្រទេសទៀត ប្រសិនបើស្ថាប័នគ្រប់គ្រងមានការសង្ស័យ បុគ្គលសាមីខ្លួនត្រូវបង្ហាញឯកសារដែលបញ្ជាក់ថាក្នុងកំឡុងពេលចេញទៅបរទេសគ្មានកំណត់ត្រាបទឧក្រិដ្ឋ។






(2) 申請人外僑居留證居留事由載明為「依親（配偶）」者 或已取得外僑永久居留證者，得免附。

4. 具備歸化取得我國國籍者基本語言能力及國民權利義務基本常識證明文件。

申請歸化我國國籍暨戶籍登記流程表 / 受理機關 (單位)



(2) បុគ្គលដែលក្នុងលិខិតស្នាក់នៅអាណិកជន ត្រូវបានកត់ត្រាថា “ពឹងផ្អែកសាច់ញាតិ (ដៃគូរៀបការ)” ឬបុគ្គលដែលទទួលបានលិខិតស្នាក់នៅអចិន្ត្រៃយ៍អាណិកជន មិនចាំបាច់យកភ្ជាប់ឡើយ។

4. ឯកសារបញ្ជាក់សមត្ថភាពភាពភាសាមូលដ្ឋាន និងចំណេះដឹងមូលដ្ឋាននៃច្បាប់និងសិទ្ធិប្រយោជន៍ប្រជាពលរដ្ឋ ដែលតម្រូវក្នុងការស្នើសុំចូលសញ្ជាតិ។

តារាងដំណើរការស្នើសុំចូលសញ្ជាតិតៃវ៉ាន់ និងចុះឈ្មោះបញ្ជីគ្រួសារ/ស្ថាប័នទទួលធ្វើ (ស្ថាប័ន)





社會福利

社會福利政策是我國基本國策之一，大抵以社會保險、社會救助、福利服務、醫療保健、就業服務、社會住宅，以及教育為社會福利政策之主要內容，特將與新住民生活息息相關的資訊羅列出來，希望對初到臺灣的新住民有所助益。

醫療資訊

臺灣為促進全民健康及福祉，提供健全福利服務體系，優先照顧弱勢族群，保障民衆就醫權益，以營造互助祥和社會。

全民健保

「全民健康保險」是臺灣最主要、也最重要的社會保險，主要目的在提升全體國民的身心健康和生活品質，當我們生病時，只需付掛號費及部份負擔給診所，不用付大筆的診療費用，減輕許多人的負擔。不只對本國國民，「全民健康保險」的加保條件、服務內容，都和新住民在來臺後的健康生活息息相關，依法新住民也可以申請加入全民健康保險。



សុខុមាលភាពនិងរបបឧបត្ថម្ភសង្គម

សុខុមាលភាពនិងរបបឧបត្ថម្ភសង្គម គឺជាគោលនយោបាយមូលដ្ឋានមួយរបស់តៃវ៉ាន់ ដែលមាន ធានារ៉ាប់រងសង្គម ជំនួយឧបត្ថម្ភសង្គម សេវាកម្មសុខុមាលភាពនិងរបបឧបត្ថម្ភ ធានារ៉ាប់រងសុខភាព សេវាកម្មការងារ លំនៅដ្ឋានសង្គម និងការអប់រំ។ យើងខ្ញុំរៀបរាប់ជាពិសេស ពីព័ត៌មានទាំងឡាយទាក់ទងនឹងជីវិតរស់នៅរបស់ប្រជាជនចំណូលស្រុកថ្មី សង្ឃឹមថានឹងមានប្រយោជន៍ចំពោះប្រជាជនចំណូលស្រុកថ្មីដែលទើបនឹងមកដល់តៃវ៉ាន់។

ព័ត៌មានសុខាភិបាល

ដើម្បីជម្រុញសុខភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងភាពគ្រប់គ្រាន់នៃប្រព័ន្ធសេវាកម្មសុខុមាលភាព តៃវ៉ាន់បានផ្តល់អាទិភាពយកចិត្តទុកដាក់ទៅលើក្រុមប្រជាជនទន់ខ្សោយ និងការពារសិទ្ធិសុខាភិបាល ដើម្បីបង្កើតជាសង្គមដែលចេះជួយគ្នាទៅវិញទៅមក និងជាសង្គមមានភាពសុខដុម។



健保卡 ភាគធានារ៉ាប់រង

ធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ

“ធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ” គឺជាធានារ៉ាប់រងដែលចម្បង និងសំខាន់ជាងគេរបស់តៃវ៉ាន់។ គោលដៅចម្បងរបស់ធានារ៉ាប់រងនេះ គឺលើកកម្ពស់គុណភាពនៃសុខភាពផ្លូវកាយនិងផ្លូវចិត្ត និងគុណភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ពេលយើងមានជម្ងឺ

អាចព្យាបាលបានដោយគ្រាន់តែចេញថ្លៃចុះឈ្មោះ និងកំណត់ច្បាប់ផ្សេងទៀត មិនចាំបាច់បង់ថ្លៃព្យាបាលជម្ងឺនោះទេ ដែលអាចជួយសម្រាលបន្តិចបន្តួចរបស់មនុស្សជាច្រើន។ មិនត្រឹមតែសម្រាប់ប្រជាពលរដ្ឋតៃវ៉ាន់នោះឡើយ លក្ខខណ្ឌចូលរួមធានារ៉ាប់រង និងសេវាកម្មរបស់ “ធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ” សុទ្ធតែពាក់ព័ន្ធយ៉ាងស្អិតម្នាក់មួយសុខភាព និងការរស់នៅរបស់ប្រជាជនចំណូលស្រុកថ្មីក្រោយពេលមកតៃវ៉ាន់។ តាមច្បាប់ ប្រជាជនចំណូលស្រុកថ្មីក៏អាចស្នើសុំចូលរួមធានារ៉ាប់រងសុខភាពបានដែរ។



• 新住民申請加入全民健康保險的方式以及服務的內容如下：

1. 加保條件：

在臺灣地區領有居留證明文件者，在臺灣連續居留滿 6 個月或曾出境 1 次未逾 30 日，其實際居住期間扣除出境日數後，併計達 6 個月之日起，都應該參加全民健康保險。但有一定僱主之受僱者，自受僱日起就應該投保，不受 6 個月的限制。

2. 申請程序：符合參加全民健康保險之新住民，應檢附居留證明文件，並依下列手續辦理。

- (1) 有一定僱主之受僱者，應在服務單位申請參加健保。
- (2) 沒有工作的新住民，應在臺連續居留滿 6 個月或曾出境 1 次未逾 30 日，實際居住期間扣除出境日數後，併計達 6 個月之日起，依附臺籍配偶投保。
- (3) 沒有工作也不符合以眷屬身分投保的新住民，應在臺連續居留滿 6 個月或曾出境 1 次未逾 30 日，其實際居住期間扣除出境日數後，併計達 6 個月之日起，攜帶居留證明文件到居留地的鄉（鎮、市、區）公所辦理投保。
- (4) 衛生福利部中央健康保險署服務諮詢電話：0800-030-598（手機請撥 02-4128-678）。

• វិធីស្នើសុំ និងសេវាកម្ម នៃការស្នើសុំចូលរួមធានារ៉ាប់រងសុខភាពរបស់ប្រជាជនចំណូលស្រុក ក្តីមានដូចខាងក្រោម៖

1. លក្ខខណ្ឌចូលរួមធានារ៉ាប់រង៖

បុគ្គលដែលមានលិខិតស្នាក់នៅតែរ៉ាន់ ដែលស្នាក់នៅតែរ៉ាន់ពេញ៦ខែ ឬធ្លាប់បានចេញទៅក្រៅប្រទេសមិនលើសពី30ថ្ងៃ ហើយចំនួនថ្ងៃរស់នៅតែរ៉ាន់ជាក់ស្តែងដកជាមួយចំនួនថ្ងៃចេញទៅក្រៅប្រទេសជាក់ស្តែងមានគ្រប់៦ខែ គប្បីចូលរួមក្នុងធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ។ ប៉ុន្តែចំពោះបុគ្គលដែលមាននិយោជក គប្បីធ្វើធានារ៉ាប់រងចាប់ពីថ្ងៃធ្វើការ ដោយមិនចាំបាច់គិតរយៈពេល៦ខែខាងលើ។

2. ដំណើរការស្នើសុំ៖ ប្រជាជនចំណូលស្រុកក្តីដែលសមស្របទៅក្នុងលក្ខខណ្ឌចូលរួមធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ ត្រូវភ្ជាប់នូវលិខិតបញ្ជាក់ការស្នាក់នៅ ដើម្បីធ្វើសំណុំបែបបទខាងក្រោម។

- (1) បុគ្គលដែលមាននិយោជកច្បាស់លាស់ ត្រូវធ្វើការស្នើសុំធានារ៉ាប់រងនៅកន្លែងការងារ។
- (2) ប្រជាជនចំណូលស្រុកក្តីដែលគ្មានការងារ តែស្នាក់នៅតែរ៉ាន់ពេញ៦ខែ ឬធ្លាប់បានចេញទៅក្រៅប្រទេសមិនលើសពី30ថ្ងៃ ហើយចំនួនថ្ងៃរស់នៅតែរ៉ាន់ជាក់ស្តែងដកជាមួយចំនួនថ្ងៃចេញទៅក្រៅប្រទេសជាក់ស្តែងមានគ្រប់៦ខែ ត្រូវស្នើសុំធានារ៉ាប់រងដោយផ្អែកទៅលើដៃគូរៀបការជាពលរដ្ឋតែរ៉ាន់។
- (3) ប្រជាជនចំណូលស្រុកក្តីដែលគ្មានការងារ និងមិនអាចស្នើសុំបានតាមសមាគមសាច់ញាតិ អាចស្នើសុំបានក្រោយពេលស្នាក់នៅតែរ៉ាន់ពេញ៦ខែ ឬធ្លាប់បានចេញទៅក្រៅប្រទេសមិនលើសពី30ថ្ងៃ ហើយចំនួនថ្ងៃរស់នៅតែរ៉ាន់ជាក់ស្តែងដកជាមួយចំនួនថ្ងៃចេញទៅក្រៅប្រទេសជាក់ស្តែងមានគ្រប់៦ខែ ដោយយកឯកសារបញ្ជាក់ការស្នាក់នៅទៅការិយាល័យភូមិ (សង្កាត់ ក្រុង ខណ្ឌ)។
- (4) ទូរស័ព្ទសេវាកម្មទីស្នាក់ការធានារ៉ាប់រងសុខភាពកណ្តាល នៃក្រសួងសុខាភិបាលនិងសុខុមាលភាព៖ 0800-030-598 (ទូរស័ព្ទដៃ 02-4128-678)។



3. 全民健康保險的服務項目

保險對象發生疾病、傷病、生育及事故時，可提供門診或住院診療服務。但保險對象應依醫療相關規定就醫，並負擔部分醫療費用。

4. 就醫就診時記得攜帶「健保卡」

不論看病、領藥或做檢查，請記得攜帶健保卡及國民身分證或其他足以證明身分之文件，到門口掛有全民健康保險標誌的診所或醫院，就能夠以健保的身分看醫生，請分別依診所或醫院掛號費收費標準及健保部分負擔規定繳交費用。

如果因故在就醫時未帶健保卡，所有醫療費用都須先自付。但只要在 10 日內（不含例假日）攜帶健保卡到原就醫診所或醫院，診所或醫院即會在扣除應繳部分負擔後，退還其餘費用。



衛生福利部中央健康保險署
ទីស្នាក់ការធានារ៉ាប់រងសុខភាពកណ្តាលនៃក្រសួងសុខាភិបាលនិងសុខុមាលភាព

3. ប្រភេទសេវាកម្មនៃធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ

អ្នកត្រូវធានាកើតមានជម្ងឺ រងរបួស ផ្តល់កំណើត ឬមានគ្រោះថ្នាក់ អាចផ្តល់ជូននូវសេវាកម្មពិនិត្យជម្ងឺ និងសម្រាកព្យាបាលជម្ងឺ។ ប៉ុន្តែអ្នកត្រូវធានាត្រូវព្យាបាលទៅតាមបទបញ្ជារបស់មន្ទីរពេទ្យ និងចេញថ្លៃព្យាបាលមួយផ្នែក។

4. ពិនិត្យព្យាបាលជម្ងឺត្រូវយក “កាតធានារ៉ាប់រងសុខភាព” ទៅតាមខ្លួន

មិនថា ពិនិត្យជម្ងឺ យកថ្នាំ ឬពិនិត្យសុខភាព ត្រូវចងចាំថាយកទៅតាមខ្លួននូវកាតធានារ៉ាប់រងសុខភាព អត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់ផ្សេងទៀត រួចទៅពិនិត្យព្យាបាលនៅគ្លីនិច ឬមន្ទីរពេទ្យដែលមានស្លាកសញ្ញាបញ្ជាក់ធានារ៉ាប់រងសុខភាព ប្រជាពលរដ្ឋ។ សូមបង់ថ្លៃចុះឈ្មោះនិងកំណែមួយចំនួនដែលបានកំណត់ក្នុងធានារ៉ាប់រងដោយខ្លួនឯង។

ប្រសិនសម្រាកព្យាបាលនៅគ្លីនិចឬមន្ទីរពេទ្យដោយសារជួបគ្រោះនិងមិនបានយកកាតសុខភាពតាមខ្លួន រាល់កំរៃព្យាបាលទាំងឡាយត្រូវបង់ដោយខ្លួនឯងជាមុន។ ប៉ុន្តែនៅក្នុងកំឡុងពេល 10 ថ្ងៃ (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក) អាចយកកាតធានារ៉ាប់រងទៅបង្ហាញនៅគ្លីនិចឬមន្ទីរសម្រាកព្យាបាលជម្ងឺវិញ នោះគ្លីនិចឬមន្ទីរពេទ្យនឹងប្រគល់ប្រាក់មកវិញក្រោយពេលដកកំរៃដែលត្រូវបង់ខ្លួនឯងមួយចំនួនចេញរួច។

▶ 產前檢查

懷孕時，無論是否取得健保身份，政府皆提供孕婦 10 次產前檢查、1 次超音波檢查、1 次孕婦乙型鏈球菌篩檢、2 次產前衛教指導等預防保健服務，產檢項目包含免費愛滋病毒篩檢，建議於第 1 孕期第 1 次產檢進行篩檢，以及早發現及早治療，降低寶寶感染愛滋病毒的風險；此外，針對感染愛滋病毒的孕婦，政府提供孕婦及其新生兒免費醫療服務，包括孕期、產程中及產後所需的治療性或預防性藥物、分娩方式等衛教諮詢，另提供寶寶母乳替代品、定期追蹤採檢及專人協助寶寶服藥等服務。



▶ ការពិនិត្យមុនពេលសម្រាល

ពេលមានគភ៌ មិនថាមានឬគ្មានធានារ៉ាប់រងសុខភាព រដ្ឋាភិបាលនឹងផ្តល់ជូនសេវាកម្មធានារ៉ាប់រងសុខភាពរួមមាន ការពិនិត្យគភ៌ចំនួន 10 ដង ការពិនិត្យអូតូសោនចំនួន 1 ដង ការពិនិត្យបាក់តេរី Streptococcus ប្រភេទ B ចំនួន 1 ដង និងការអប់រំណែនាំមុនសម្រាលចំនួន 2 ដង ទៅស្ត្រីមានផ្ទៃពោះ។ ប្រភេទនៃការពិនិត្យគភ៌រួមមាន ការពិនិត្យមេរោគអេដស៍តតិតត្រៃ ដែលគួរពិនិត្យក្នុងលើកទី១នៃដំណាក់កាលគភ៌ទី១ ដើម្បីប្រទះឃើញមេរោគនិងព្យាបាលឲ្យបានទាន់ពេលវេលា កាត់បន្ថយឱកាសនៃការឆ្លងមេរោគអេដស៍របស់ទារក។ ក្រៅពីនេះ ចំពោះស្ត្រីមានគភ៌ដែលឆ្លងមេរោគអេដស៍ រដ្ឋាភិបាលនឹងផ្តល់ជូនសេវាកម្មព្យាបាលតតិតត្រៃទៅដល់ម្តាយនិងទារក រួមមានឱសថព្យាបាលនិងបង្ការនៅដំណាក់មានគភ៌ កំពុងសម្រាល និងក្រោយសម្រាល និងការផ្តល់ប្រឹក្សាអប់រំអំពីវិធីសម្រាល ក្រៅពីនេះក៏ផ្តល់ជូននូវសេវាកម្ម អាហារជំនួសទឹកដោះម្តាយ ការពិនិត្យតាមដានទៀងទាត់ និងជំនួយការបញ្ជាក់ថ្នាំទារក។





政府為照護新住民孕婦也提供多項資源




衛生福利部
國民健康署
孕產婦關懷網站
ទីស្នាក់ការសុខភាពប្រជាពលរដ្ឋ
នៃក្រសួងសុខាភិបាលនិងសុខុមាលភាព
គេហទំព័រយកចិត្តទុកដាក់ស្រ្តីមានគភ៌



衛生福利部
國民健康署
ក្រសួងសុខាភិបាលនិងសុខុមាលភាព
ទីស្នាក់ការសុខភាពប្រជាពលរដ្ឋ

ដើម្បីយកចិត្តទុកដាក់ដល់ស្រ្តីមានផ្ទៃពោះប្រជាជនចំណូលស្រុកថ្មី រដ្ឋាភិបាលបានផ្តល់នូវធនធានជាច្រើន



全國教保資訊網
គេហទំព័រព័ត៌មាន
អប់រំនិងធានារ៉ាប់រង



衛生福利部
社會及家庭署
ក្រសួងសុខាភិបាលនិងសុខុមាលភាព
ទីស្នាក់ការសង្គមនិងគ្រួសារ





已經加入全民健康保險的新住民，懷孕後可以直接到各醫院或診所進行產前檢查；還沒有納入全民健康保險者，國民健康署也有提供新住民未納保前的產前健康檢查補助服務，所以懷孕但未具健保身分之新住民可以向當地鄉鎮市區衛生所申請開立產前檢查補助單，每胎補助 10 次為上限。

社會保險與國民年金

社會保險是一種保險制度，臺灣的社會保險主要包括：勞工保險、農民健康保險、學生團體保險、國民年金及全民健康保險等，使民眾生活獲得保障，避免國民在遭受疾病、老年及死亡時，因喪失收入、無力就醫導致貧窮。

▶ 勞工保險

1. 勞工保險簡稱為勞保，是我國政府制定的社會保險之一種。勞保給付分為普通事故保險及職業災害保險二大類。
2. 僱主應為僱用之新住民申報加保及提繳勞工退休金

新住民自到職日起，僱主即應依法為其申報勞、就保及提繳勞工退休金！新住民也能享有與本國籍勞工相同的退休金權益。

ប្រជាជនចំណូលស្រុកថ្មីដែលបានចូលរួមក្នុងធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ ក្រោយពេលមានគភ៌អាចទៅពិនិត្យផ្ទៃពោះនៅគ្លីនិចឬមន្ទីរពេទ្យ។ បុគ្គលដែលមិនទាន់មានធានារ៉ាប់រង ទីស្នាក់ការសុខភាពប្រជាពលរដ្ឋមានផ្តល់ជូនសេវាកម្មជំនួយការពិនិត្យសុខភាពមុនពេលសម្រាលទៅដល់ប្រជាជនចំណូលស្រុកថ្មី ដូច្នោះស្ត្រីមានគភ៌ដែលមិនទាន់មានធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋអាចស្នើសុំដកយកតារាងជំនួយការពិនិត្យសុខភាពមុនពេលសម្រាលនៅការិយាល័យសុខាភិបាលគ្រប់ឃុំ សង្កាត់ ក្រុង និងខណ្ឌ ដោយរាល់គភ៌ផ្តល់ជូនចំនួន 10 ដង។

ធានារ៉ាប់រងសង្គម និងប្រាក់ផ្ទៀងប្រជាពលរដ្ឋ

ធានារ៉ាប់រងសង្គម គឺជាប្រព័ន្ធជានារ៉ាប់រងមួយប្រភេទ ដែលជាចម្បងរួមមាន៖ ធានារ៉ាប់ពលករ ធានារ៉ាប់រងសុខភាពកសិករ ធានារ៉ាប់រងអង្គការសិស្សានុសិស្ស ប្រាក់ផ្ទៀងប្រជាពលរដ្ឋ និងធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ ដែលនាំឲ្យជីវភាពរបស់ប្រជាពលរដ្ឋទទួលបានការធានា រៀបរយប្រជាពលរដ្ឋបាត់បង់ចំណូល និងធ្លាក់ខ្លួនក្រីក្រនាពេលមានជម្ងឺចាស់ និងស្លាប់។

▶ ធានារ៉ាប់រងពលករ

1. ធានារ៉ាប់រងពលករ គឺជាប្រភេទមួយនៃធានារ៉ាប់រងសង្គម។ ធានារ៉ាប់រងពលករធានាទៅលើគ្រោះថ្នាក់ទូទៅ និងគ្រោះថ្នាក់ការងារ។
2. និយោជិកត្រូវធ្វើការស្នើសុំធានារ៉ាប់ពលករ និងបង់ប្រាក់ចូលនិវត្តន៍សម្រាប់ប្រជាជនចំណូលស្រុកថ្មី។

ចាប់ពីថ្ងៃប្រជាជនចំណូលស្រុកថ្មីចូលធ្វើការ និយោជកត្រូវធ្វើការស្នើសុំធានារ៉ាប់រងពលករ ធានារ៉ាប់រងការងារ និងបង់ប្រាក់ចូលនិវត្តន៍ សម្រាប់ប្រជាជនចំណូលស្រុកថ្មី! ប្រជាជនចំណូលស្រុកថ្មីមានសិទ្ធិទទួលបានប្រាក់ចូលនិវត្តន៍ដូចពលករតែរ៉ាន់ដែរ។

3. 新住民員工加保應檢附相關證明文件

投保單位應於新住民員工到職當日申報加保，加保時應檢附工作許可證明文件或居留證影本（註 15）。

勞工保險（勞保）
提供勞工在工作中或退休後的基本生活保障，讓勞工打拚事業時更安心！

就業保險（就保）
提供勞工失業時或育嬰留職停薪期間的基本生活保障。

勞工退休金（勞退）
屬主為適用勞動基準法之勞工每月提繳至少工資的6%，作為退休金。

哪些是上班第一天該有的保障？

投保勞工保險有哪些保障呢？

婦女生產有**生育給付**

退休有**老年給付**

不幸過世時有**死亡給付**

生病或受傷有**傷病給付、失能給付、職災醫療給付**

投保就業保險有哪些保障呢？

想在家照顧未滿3歲的嬰幼兒有**育嬰留職停薪津貼**

非自願離職時有**失業給付、職業訓練生活津貼、全民健保保險費補助**

找到工作時還未領滿失業給付時有**提早就業補助津貼**

勞工保險相關資訊

3. ចុះឈ្មោះធានារ៉ាប់រងឲ្យបុគ្គលិកការងារដែលជាប្រជាជនចំណូលស្រុកថ្មី ត្រូវមានឯកសារបញ្ជាក់ដែលពាក់ព័ន្ធ

ស្ថាប័នការងារត្រូវស្នើសុំចុះឈ្មោះធានារ៉ាប់រងឲ្យប្រជាជនចំណូលស្រុកថ្មីចាប់ពីថ្ងៃចូលធ្វើការ។ នៅពេលស្នើសុំត្រូវភ្ជាប់ជាមួយលិខិតបញ្ជាក់អនុញ្ញាតិការងារ ឬច្បាប់ចម្លងនៃលិខិតស្នាក់នៅ (សម្គាល់15)។

ធានារ៉ាប់រងពលករ
ផ្តល់ការធានាក្នុងពេលបំពេញការងារ និងក្រោយពេលចូលនិវត្តន៍ សូមពលករបំពេញការងារ ដោយស្ងប់ចិត្ត!

តើអ្វីខ្លះជាការធានាដែលត្រូវមានក្នុងថ្ងៃធ្វើការទី១?

ធានារ៉ាប់រងការងារ
ផ្តល់នូវការធានាការសំនៅមូលដ្ឋានក្នុងពេលពលករចាត់បង់ការងារ ឬឈប់សម្រាលកូន

ប្រាក់ចូលនិវត្តន៍ពលករ
និយោជកត្រូវប្រគល់ប្រាក់ខែពលករដែលសមស្របទៅនឹងច្បាប់ការងារមូលដ្ឋានយ៉ាងហោចណាស់6% ដើម្បីទុកជាប្រាក់ចូលនិវត្តន៍។

តើការទិញធានារ៉ាប់រងពលករមានការធានាអ្វីខ្លះ?

ស្ត្រីមានផ្ទៃពោះមានប្រាក់ខែបន្ថែមពីមុនបីខែ

ចូលនិវត្តន៍មានប្រាក់ខែបន្ថែមចាស់ជា

ទទួលមរណភាពមានប្រាក់ខែបន្ថែមណាភាព

ឈឺឬរងរបួសមានប្រាក់ខែបន្ថែមពីមុនប្រាក់ខែបន្តបន្ទាប់និងប្រាក់ខែបន្តបន្ទាប់ពីការភាព និងប្រាក់ខែបន្តបន្ទាប់ពីការភាពនៃគ្រោះថ្នាក់ការងារ។

តើការទិញធានារ៉ាប់រងពលករមានការធានាអ្វីខ្លះ?

ចង់នៅផ្ទះមើលថែកូនមិនទាន់គ្រប់3ឆ្នាំ

មានប្រាក់ខែបន្ថែមផ្អាកការងារដើម្បីមើលថែកូន

ក្នុងករណីឈប់ពីការងារដោយមិនស្ម័គ្រចិត្ត មានប្រាក់ខែបន្ថែមចាប់ពីការងារប្រាក់ខែបន្តបន្ទាប់ពីការងារសំនៅ និងផ្តល់ថ្លៃធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ

ក្នុងករណីកំណត់ការងារមុនពេលទទួលបានប្រាក់ខែបន្តបន្ទាប់ពីការងារនិងប្រាក់ខែបន្តបន្ទាប់ពីការងារ

ព័ត៌មានពាក់ព័ន្ធជាធានារ៉ាប់រងការងារ

● 國民年金保險

1. 基本概念

「國民年金」是我國於 97 年 10 月 1 日開辦的社會保險制度，提供「老年年金」、「身心障礙年金」、「遺屬年金」三大年金給付保障，及「生育給付」、「喪葬給付」二種一次性給付保障。被保險人只要按時繳納保險費，在生育、遭遇重度以上身心障礙或死亡事故，以及年滿 65 歲時，就可以依規定請領相關年金給付或一次性給付，以保障本人或其遺屬的基本經濟生活。

2. 主要納保對象：年滿 25 歲、未滿 65 歲，在國內設有戶籍，且沒有參加勞保、農保、公教保、軍保的國民。



國民年金相關資訊

ព័ត៌មានពាក់ព័ន្ធប្រាក់ឆ្នាំប្រជាពលរដ្ឋ

● ធានារ៉ាប់រងប្រាក់ឆ្នាំប្រជាពលរដ្ឋ

1. និយមន័យ

“ប្រាក់ឆ្នាំប្រជាពលរដ្ឋ” គឺជាប្រព័ន្ធធានារ៉ាប់រងសង្គមដែលបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី 1 ខែតុលា ឆ្នាំ 97 ដែលផ្តល់នូវការធានាជាប្រាក់ឆ្នាំចំនួនពង្សមាន “ប្រាក់ឆ្នាំចាស់ជរា” “ប្រាក់ឆ្នាំពិការ” និង “ប្រាក់ឆ្នាំមរតក” និងការធានាលើកចំនួនច្រើនមាន “ការធានាផ្តល់កំណើត” និង “ការធានាបុណ្យសព”។ អ្នកត្រូវធានាគ្រាន់តែបង់ថ្លៃធានាទៀងទាត់ នោះនៅពេលផ្តល់កំណើត មានពិការភាពព្រឹត្តិធ្ងន់ធ្ងរ ឬស្លាប់ និងពេលមានអាយុគ្រប់ 65 ឆ្នាំ អាចទទួលបានប្រាក់ធានាជាប្រាក់ឆ្នាំ និងប្រាក់ធានាមួយលើកទៅតាមការកំណត់ ដើម្បីធានាដល់សេដ្ឋកិច្ចរបស់អ្នកត្រូវធានា និងគ្រួសាររបស់ពួកគេ។

2. អ្នកត្រូវធានាចម្បង៖ ពលរដ្ឋតែរ៉ាន់ដែលមានអាយុគ្រប់ 25 ឆ្នាំ មិនទាន់គ្រប់ 65 ឆ្នាំ មានបញ្ជីគ្រួសារនៅក្នុងប្រទេស និងមិនទាន់មានធានារ៉ាប់រងពលករ ធានារ៉ាប់រងកសិករ ធានារ៉ាប់រងមន្ត្រីនិងគ្រូបង្រៀន និងធានារ៉ាប់រងយោធា។





3. 未來新住民拿到中華民國身分證，在國內設有戶籍，那就如同我國國民一樣，只要符合國民年金加保規定，就會被主動納保，享受國保給予的保障（註 16）。

勞動權益

臺灣經濟繁榮，擁有各種就業和創業機會。新住民只要獲准合法居留、永久居留或定居者，不需申請工作許可證，不需持有身分證，就可以在臺灣工作。

工時規定

勞工目前工作時間，每日不得超過 8 小時，每週不得超過 40 小時。另僱主徵得勞工同意得延長工作時間，其連同正常工時每日不得超過 12 小時，每月延長工作時間總時數不得超過 46 小時，但如遇天災、事變或突發事件有例外規定。另，僱主經工會同意，如事業單位無工會者，經勞資會議同意後，延長工作時間得採三個月總量管控，但一個月不得超過 54 小時，每三個月不得超過 138 小時（註 17）。



3. នាថ្ងៃអនាគត ប្រជាជនចំណូលស្រុកថ្មីដែលទទួលបានអត្តសញ្ញាណតែវ៉ាន់ មានបញ្ជីស្នាក់នៅក្នុងប្រទេស នោះនឹងអាចចូលរួមក្នុងធានារ៉ាប់រងនេះដូចប្រជាពលរដ្ឋតែវ៉ាន់ដែរ ដោយធ្វើឡើងទៅតាមច្បាប់កំណត់ដែលមាន ដើម្បីទទួលបានផលប្រយោជន៍ពីធានារ៉ាប់រងប្រាក់ឆ្នាំប្រជាពលរដ្ឋ (សម្គាល់16)។

សិទ្ធិប្រយោជន៍ពលកម្ម

តែវ៉ាន់មានសេដ្ឋកិច្ចរីកចម្រើន មានឱកាសការងារ និងឱកាសប្រកបអាជីវកម្មគ្រប់ប្រភេទ។ ប្រជាជនចំណូលស្រុកថ្មីដែលទទួលបានលិខិតស្នាក់នៅ លិខិតស្នាក់នៅអចិន្ត្រៃយ៍ ឬរស់នៅអាចប្រកបការងារបាននៅតែវ៉ាន់ ដោយមិនចាំបាច់ស្នើសុំលិខិតអនុញ្ញាតិការងារ និងមិនត្រូវការអត្តសញ្ញាណប័ណ្ណ។

ច្បាប់ម៉ោងការងារ

ម៉ោងធ្វើការរបស់ពលករច្នៃប្រឌិតមួយថ្ងៃមិនលើសពី៨ម៉ោងនិងមួយសប្តាហ៍មិនលើសពី40ម៉ោង។ ក្រៅពីនេះ និយោជកត្រូវទទួលបានការយល់ព្រមជាមុនពីនិយោជិកមុននឹងពន្យារម៉ោងធ្វើការ ដែលរាប់ជាមួយម៉ោងធ្វើការប្រចាំថ្ងៃមិនលើសពី12ម៉ោង និងការពន្យារម៉ោងធ្វើការប្រចាំខែសរុបមិនលើសពី46ម៉ោង ប៉ុន្តែក្នុងករណីជួបប្រទះគ្រោះធម្មជាតិ ព្រឹត្តិការណ៍ឬរឿងអាសន្ន នោះនឹងមានច្បាប់កំណត់ផ្សេងទៀត។ ក្រៅពីនេះ ដោយទទួលបានការយល់ព្រមពីសហជីព ឬក្រុមហ៊ុន ឬអង្គការពលកម្ម ចំពោះក្រុមហ៊ុនដែលគ្មានសហជីព និយោជកអាចពន្យារម៉ោងការងារបាន ដោយគ្រប់គ្រងរយៈពេលសរុបជា3ខែក្នុង1ខែមិនលើសពី54ម៉ោង និងក្នុង3ខែសរុបមិនលើសពី138ម៉ោង (សម្គាល់17)។

▶ 就業歧視之防制

「就業歧視」是指雇主以求職人或所僱用員工與執行特定工作無關之特質，來決定是否僱用求職人或受僱人的勞動條件，且雇主在該項特質上的要求是不平等、不合理的行為。

新住民於求職或受僱時均受「勞動基準法」、「就業服務法」及「性別工作平等法」保障，不論是在招募、甄試、進用、分發、配置、考績、陞遷、薪資給付、退休、資遣、離職及解僱時，雇主皆不得因其種族、性別、年齡……等而有差別待遇或就業歧視。

工作規則、勞動契約或團體協約，不得規定或事先約定新住民有結婚、懷孕、分娩或育兒之情事時，應行離職或留職停薪；亦不得以其為解僱之理由。

新住民就業時如有任何疑問，可洽詢公立就業服務機構尋求協助，另外，新住民如發現雇主有違反「勞動基準法」、「就業服務法」或「性別工作平等法」的情形，可以直接向地方主管機關（直轄市或縣市政府勞工處、局或社會處、局）提出申訴或檢舉。主管機關將依法查處，如經屬實，將依法令規定處以罰鍰（註 18）。



▶ ការបង្ការភាពរើសអើងការងារ

“ភាពរើសអើងការងារ” សំដៅលើលក្ខខណ្ឌសម្រេចក្នុងការជ្រើសរើសបុគ្គលិក ដែលកំណត់ដោយនិយោជកក្នុងពេលជ្រើសរើសបុគ្គលិក ដែលលក្ខខណ្ឌទាំងនោះមិនទាក់ទងទៅនឹងលក្ខខណ្ឌដែលគួរតម្រូវមានក្នុងការងារ ហើយលក្ខខណ្ឌទាំងនេះសម្រេចដោយនិយោជកដោយវិសមភាព និងមិនត្រឹមត្រូវ។



ពេលប្រជាជនចំណូលស្រុកថ្មីរកការងារ ឬទទួលការងារ ត្រូវធានាដោយ“ច្បាប់ការងារមូលដ្ឋាន” “ច្បាប់សេវាកម្មការងារ” និង “ច្បាប់សមភាពភេទក្នុងការងារ”។ មិនថាក្នុងការជ្រើសរើសប្រលង ទទួលធ្វើការពេញសិទ្ធិ ចាត់តាំង រៀបចំ លទ្ធផលនៃការបំពេញមុខងារ តម្លើងតំណែង ផ្តល់ប្រាក់បៀវត្ស ចូលនិវត្តន៍ បញ្ឈប់ទំនាក់ទំនងការងារ លាលែងការងារ និងបញ្ឈប់ទំនាក់ទំនងការងារ និយោជកមិនត្រូវមានវិសមភាព ឬមានការរើសអើងការងារ ដោយសំអាងទៅលើអម្បូរជនជាតិ ភេទ ឬអាយុ។

ច្បាប់ការងារ កិច្ចសន្យាការងារ ឬកិច្ចព្រមព្រៀងអង្គភាព មិនត្រូវកំណត់ ឬព្រមព្រៀងជាមុនទៅលើការលាលែងការងារ ឬផ្អាកប្រាក់បៀវត្ស ក្នុងករណីប្រជាជនចំណូលស្រុកថ្មីរៀបការ មានគភ៌ សម្រាល ឬចិញ្ចឹមបីបាច់កូនឡើយ។ ហើយក៏មិនត្រូវបញ្ឈប់ពួកគេដោយមូលហេតុទាំងនេះដែរ។

ក្នុងការងារប្រសិនបើប្រជាជនចំណូលស្រុកថ្មីមានចម្ងល់ អាចធ្វើការប្រឹក្សា និងសុំជំនួយនៅស្ថាប័នសេវាកម្មការងារសាធារណៈ។ ក្រៅពីនេះ ប្រជាជនចំណូលស្រុកថ្មីប្រសិនបើប្រទះឃើញថា និយោជកបានលើសនឹង “ច្បាប់មូលដ្ឋានការងារ” “ច្បាប់សេវាកម្មការងារ” ឬ “ច្បាប់សមភាពភេទក្នុងការងារ” អាចទាក់ទងដោយផ្ទាល់ទៅកាន់ស្ថាប័នគ្រប់គ្រងប្រចាំតំបន់ (មន្ទីរឬការិយាល័យការងារនៃរដ្ឋាភិបាលក្រុងឬស្រុក និង មន្ទីរឬការិយាល័យសង្គមកិច្ច) ដើម្បីប្តឹងឬរាយការណ៍។ ស្ថាប័នគ្រប់គ្រងត្រូវត្រួតពិនិត្យទៅតាមច្បាប់ ប្រសិនបើការពិតត្រូវធ្វើការពិន័យទៅតាមបទល្មើស (សម្គាល់18)។

▶ 職場暴力防範

為強化僱主建立職場暴力預防機制，勞動部主管的「職業安全衛生法」，已明定僱主對於勞工執行職務因他人行為可能遭受身體或精神不法侵害行為，應採取必要之安全衛生措施規定。若勞工遭受職場霸凌，建議先循事業單位內部申訴管道辦理。若事業單位未依規定辦理，勞工可依同法第 39 條規定，提供公司名稱、地址與事件相關資訊向當地勞動檢查機構或勞工主管機關申訴。

惟若職場霸凌已涉及傷害、毀謗、公然汙辱等情事，建議可直接向當地警察機關報案，若有法令或訴訟等相關協助資源之需求，建議可洽詢財團法人法律扶助基金會（全國專線 412-8518，手機請加 02）。

此外，若事業單位之管理作為有損勞動權益，勞工尚可直接向所在地勞工主管機關提出勞資爭議調解申請，透過第三方協助解決爭議問題（註 19 至註 20）。



▶ ការបង្ការអំពើហិង្សាក្នុងការងារ

ដើម្បីជួយពង្រឹងដល់និយោជកក្នុងការបង្កើតប្រព័ន្ធបង្ការអំពើហិង្សាក្នុងការងារ “ច្បាប់សុវត្ថិភាពនិងសុខាភិបាលការងារ” ដែលគ្រប់គ្រងដោយក្រសួងការងារ បានកំណត់ច្បាស់ថា ករណីពលករទទួលរងទង្វើបៀតបៀនខុសច្បាប់ផ្នែករាងកាយនិងផ្លូវចិត្តពីទង្វើរបស់អ្នកដទៃក្នុងពេលបំពេញភារកិច្ចការងារ និយោជកត្រូវអនុវត្តច្បាប់និងវិធានការផ្នែកសុវត្ថិភាពនិងសុខាភិបាលដែលចាំបាច់។ ប្រសិនពលករទទួលរងការធ្វើបាបក្នុងការងារ គប្បីធ្វើបណ្តឹងទៅតាមច្បាប់ក្នុងស្ថាប័នជាមុន។ ប្រសិនស្ថាប័នមិនបានដោះស្រាយនោះទេ ពលករអាចធ្វើពាក្យបណ្តឹងទៅកាន់ស្ថាប័នត្រួតពិនិត្យការងារ ឬស្ថាប័នគ្រប់គ្រងការងារ តាមមាត្រាទី 39 នៃច្បាប់ខាងលើ ដោយផ្តល់នូវឈ្មោះក្រុមហ៊ុន អាស័យដ្ឋាន និងព័ត៌មានដែលទាក់ទងនឹងរឿងហេតុ។

លើកលែងករណីដែលការធ្វើបាបក្នុងការងារឈានទៅដល់ រូបសភាព បរិហារភ្នែក ឬប្រមាទជាសាធារណៈ នោះសូមរាយការណ៍ទៅស្ថាប័នប៉ូលីសក្នុងតំបន់ដោយផ្ទាល់។ ប្រសិនបើមានតម្រូវការជំនួយផ្នែកធនធានទាក់ទងនឹងច្បាប់ ឬការប្តឹងផ្តល់ សូមទំនាក់ទំនងទៅកាន់ មូលនិធិជំនួយឧបត្ថម្ភច្បាប់នៃនីតិបុគ្គលហិរញ្ញវត្ថុ (ខ្សែទូរស័ព្ទទំនាក់ទំនង 412-8518 ទូរស័ព្ទផ្ទៃសូមបូក 02)។

ក្រៅពីនេះ ប្រសិនបើទង្វើរបស់ស្ថាប័នការងារគំរាមកំហែងដល់សិទ្ធិនិងប្រយោជន៍ការងារ ពលករក៏អាចស្នើសុំការសម្របសម្រួលវិវាទការងារ នៅស្ថាប័នគ្រប់គ្រងការងារប្រចាំតំបន់ ដើម្បីដោះស្រាយវិវាទតាមរយៈភាគីទី៣ (សម្គាល់ 19 ដល់ 20)។





1996 內政服務熱線

1. 目的：彙整內政業務服務內容，與民眾息息相關的熱門問答資料庫，只要您撥打 1996，接線人員將耐心瞭解並提供諮詢，或為您找到合適窗口，幫您找到解答！
2. 服務時間：每日上午 8 點至晚上 10 點（含例假日）。
3. 服務項目：
 - (1) 內政業務諮詢服務：提供一般性及活動事件之內政業務諮詢服務。
 - (2) 電話轉接服務：協助民眾電話轉接至業務單位承辦人員。
 - (3) 為民服務：受理民眾陳情、貪瀆不法檢舉、訴願等服務。
 - (4) 身分證掛失：24 小時線上身分證掛失服務，提供遺失補辦諮詢，或電話轉接至各戶政事務所進行掛失確認服務。



ខ្សែទូរស័ព្ទសេវាកម្មរដ្ឋបាលផ្ទៃក្នុង 1996

1. គោលបំណង៖ ធ្វើការបង្រួបបង្រួមសេវាកម្មការងាររដ្ឋបាលផ្ទៃក្នុង ជាឃ្លាំងព័ត៌មានសំណួរ ចម្លើយបញ្ហាទាក់ទងស្និទ្ធស្នាលនិងមហាជន ឲ្យតែអ្នកហៅមកកាន់ 1996 បុគ្គលិកសេវាកម្មនឹងទទួលស្តាប់ដោយអត់ធ្មត់ និងផ្តល់ជាការប្រឹក្សា ឬស្វែងរកបង្អួចសេវាកម្មដែលសាកសមសម្រាប់លោកអ្នក ដើម្បីដោះស្រាយបញ្ហាជូនលោកអ្នក!
2. ម៉ោងសេវាកម្ម៖ រៀងរាល់ថ្ងៃពេលព្រឹក ចាប់ពីម៉ោង 8 ដល់ពេលយប់ ម៉ោង 10 (រាប់ថ្ងៃសម្រាក)។
3. ប្រភេទសេវាកម្ម៖
 - (1) សេវាកម្មប្រឹក្សាការងាររដ្ឋបាលផ្ទៃក្នុង៖ ផ្តល់នូវសេវាកម្មការងាររដ្ឋបាលផ្ទៃក្នុងបែបទូទៅ និងបែបកម្មវិធីនិងព្រឹត្តិការណ៍។
 - (2) សេវាកម្មផ្ទេរទូរស័ព្ទ៖ ជួយមហាជនផ្ទេរទូរស័ព្ទទៅកាន់ស្ថាប័នទទួលធ្វើ។
 - (3) សេវាកម្មប្រជាពលរដ្ឋ៖ ទទួលធ្វើ ការរាយការណ៍ពីមហាជន ប្តឹងបទល្មើសពុករលួយ និងបណ្តឹង។
 - (4) ចុះឈ្មោះបាត់អត្តសញ្ញាណប័ណ្ណ៖ សេវាកម្មចុះឈ្មោះបាត់អត្តសញ្ញាណប័ណ្ណលើអ៊ីនធឺណែត 24 ម៉ោង ផ្តល់នូវការប្រឹក្សាធ្វើអត្តសញ្ញាណប័ណ្ណថ្មី ឬផ្ទេរទូរស័ព្ទទោកាន់ការិយាល័យកិច្ចការគ្រួសារដើម្បីធ្វើការទទួលស្គាល់ការបាត់បង់អត្តសញ្ញាណប័ណ្ណ។





就業服務

1. 提供個別化就業服務

新住民想找工作，可以攜帶有效的外僑居留證或外僑永久居留證至公立就業服務機構，公立就業服務機構提供個別化就業服務，包含求職登記、就業諮詢、推介就業、陪同面試及協調雇主服務，並安排參加就業促進研習課程，協助瞭解就業市場，促進就業。



2. 運用就業促進措施協助就業

- (1) 「促進新住民就業補助作業要點」：公立就業服務機構受理失業的新住民辦理求職登記，經就業諮詢後，依個案需求運用臨時工作津貼、僱用獎助津貼及職場學習津貼等就業促進措施，提供職場適應工作機會，鼓勵企業僱用，協助新住民就業。
- (2) 提供多元化職業訓練課程：失業的新住民可以免費參加職業訓練，並發給職業訓練生活津貼。
- (3) 協助獨力負擔家計、中高齡失業等新住民取得技術士證，補助其學、術科測試費、報名資格審查費及證照費。

3. 勞動部勞動力發展署在臺灣就業通網站（網址 <https://www.taiwanjobs.gov.tw>）設有「新住民專區」，及客服中心免費諮詢專線：0800-777-888，提供 24 小時專人服務，協助新住民查詢工作機會及各種就業資訊。



台灣就業通 ព័ត៌មានការងារ

សេវាកម្មការងារ

1. ផ្តល់សេវាកម្មការងារបែបបុគ្គល

ប្រជាជនចំណូលស្រុកថ្មីដែលមានបំណងស្វែងរកការងារអាចយកលិខិតស្នាក់នៅអាណិកជន ឬលិខិតស្នាក់នៅចំនែកអាណិកជនទៅកាន់ស្ថាប័នសេវាកម្មការងាររដ្ឋ ដែលជាកន្លែងផ្តល់សេវាកម្មការងារបែបបុគ្គល រួមមានសេវាកម្ម ចុះឈ្មោះស្វែងរកការងារ ប្រឹក្សាការងារ ណែនាំការងារ កំដរធ្វើបទសម្ភាសន៍ និងជួយសម្របសម្រួលនិយោជក ព្រមទាំងរៀបចំឲ្យចូលរួមក្នុងកម្មវិធីសិក្សាច្នាក់ជម្រុញការងារ ជួយឲ្យយល់ពីវិធានការងារ ដើម្បីជម្រុញការចូលរួមការងារ។

2. ប្រើប្រាស់វិធានការជម្រុញការងារដើម្បីជួយក្នុងការស្វែងរកការងារ

- (1) “ចំណុចសំខាន់នៃការងារជំនួយការជម្រុញការងារប្រជាជនចំណូលស្រុកថ្មី” ៖ ស្ថាប័នសេវាកម្មការងាររដ្ឋ ទទួលធ្វើការចុះឈ្មោះស្វែងរកការងាររបស់ប្រជាជនចំណូលស្រុកថ្មីដែលបាត់បង់ការងារ ក្រោយពីធ្វើការប្រឹក្សាការងាររួច មានការប្រើប្រាស់វិធានការជម្រុញការងារទៅតាមករណីនីមួយៗដូចជាការឧបត្ថម្ភការងារបណ្តោះអាសន្ន ការឧបត្ថម្ភប្រាក់រង្វាន់ការងារ និងការឧបត្ថម្ភការសិក្សាពីការងារ ដើម្បីផ្តល់នូវឱកាសសម្របខ្លួននឹងការងារ ជម្រុញឲ្យគ្រឹះស្ថានក្រុមហ៊ុនទទួលយកធ្វើការ និងជួយប្រជាជនចំណូលស្រុកថ្មីឲ្យមានការងារ។
- (2) ផ្តល់កម្មវិធីសិក្សាហ្វឹកហ្វឺនការងារចម្រុះ៖ ប្រជាជនចំណូលស្រុកថ្មីដែលបាត់បង់ការងារអាចចូលរួមការហ្វឹកហ្វឺនការងារដោយឥតគិតថ្លៃ ព្រមទាំងចែកជូនការឧបត្ថម្ភជីវភាពហ្វឹកហ្វឺនការងារ។
- (3) ជួយដល់ប្រជាជនចំណូលស្រុកថ្មីដែលទទួលបន្ទុកគ្រួសារតែម្នាក់ឯង និងមានអាយុលើវ័យកណ្តាល ឲ្យទទួលបានវិញ្ញាបនប័ត្រជំនាញ ជួយឧបត្ថម្ភកំរៃសិក្សាកំរៃប្រលង កំរៃចុះឈ្មោះប្រលងជំនាញ និងកំរៃអាជ្ញាប័ណ្ណ។

3. ទីស្នាក់ការអភិវឌ្ឍការងារនៃក្រសួងការងារ មានបង្កើត “តំបន់ប្រជាជនចំណូលស្រុកថ្មី” នៅលើកេហ្វេនីតការងារតែវ៉ាន់ (<https://www.taiwanjobs.gov.tw>) និងខ្សែទូរស័ព្ទសេវាកម្មឥតគិតថ្លៃ៖ 0800-777-888 ផ្តល់នូវសេវាកម្ម24ម៉ោង ជួយប្រជាជនចំណូលស្រុកថ្មីសាកសួរពីព័ត៌មានឱកាសការងារ និងការងារគ្រប់ប្រភេទ។





福利資源

社會福利資源是指能夠滿足社會福利體系各類服務對象需求的資源，包括金錢救助、實物供給、人力支援、專業諮詢、心理治療、醫療照護、身心障礙者之扶助、老人安養、安寧照顧等社會支持網絡。

為了解決新住民語言溝通障礙的問題，移民署建置「0800-024-111 外來人士在臺生活諮詢服務熱線」，在臺灣生活如果遭遇到任何困難、語言溝通上有任何困境，都可以直接撥打這個免費電話。



ធនធានសុខុមាលភាពនិងរបបឧបត្ថម្ភ

ធនធានសុខុមាលភាពនិងរបបឧបត្ថម្ភសង្គម គឺសំដៅលើធនធានដែលអាចបំពេញតម្រូវការអ្នកទទួលសេវាកម្មគ្រប់ប្រភេទនៃប្រព័ន្ធសុខុមាលភាពនិងរបបឧបត្ថម្ភសង្គម រួមមានបណ្តាញគាំទ្រសង្គមដូចជា ជំនួយជាប្រាក់កាស ជំនួយសម្ភារៈ ជំនួយកម្លាំង ការប្រឹក្សាជំនាញ ការព្យាបាលផ្លូវចិត្ត ការថែទាំនិងព្យាបាល ជំនួយជនពិការ ការថែទាំជនវ័យចំនាស់ និងការថែទាំសន្តិភាព។

ដើម្បីដោះស្រាយបញ្ហាឧបសគ្គភាសារបស់ប្រជាជនចំណូលស្រុកថ្មី ទីស្នាក់ការអន្តោប្រវេសន៍បានរៀបចំ “0800-024-111 ខ្សែទូរស័ព្ទសេវាកម្មប្រឹក្សាការរស់នៅរបស់ជនបរទេស” ឡើង។ ប្រសិនបើមានផលវិបាកក្នុងការរស់នៅតែរ៉ាន់ និងផលវិបាកក្នុងការទំនាក់ទំនងដោយប្រើភាសា អាចទូរស័ព្ទមកកាន់លេខនេះដោយឥតគិតថ្លៃ។





▶ 外來人士在臺生活諮詢服務熱線

1. 服務熱線：0800-024-111
2. 語言：提供中、英、日、越南、印尼、泰國、柬埔寨等 7 種語言之免付費電話諮詢。
3. 服務時段如下：
 - (1) 中、英、日語：24 小時、全年無休
 - (2) 越南語、印尼語、泰國語、柬埔寨語：每週一至週五上午 9 時至下午 5 時（不含國定例假日及其他休息日）
4. 服務內容：簽證、居留、定居法令、工作、教育文化、稅務、健保、交通、就業服務、醫療衛生、人身安全、子女教養、交通資訊、福利服務、法律資訊、通譯服務、家庭關係及其他生活訊息等有關照顧輔導諮詢。



▶ ខ្សែទូរស័ព្ទសេវាកម្មប្រឹក្សាការរស់នៅរបស់ជនបរទេស

1. ខ្សែទូរស័ព្ទ៖ 0800-024-111
2. ភាសា៖ សេវាកម្មភាសាចិន អង់គ្លេស ជប៉ុន វៀតណាម ឥណ្ឌូនេស៊ី ថៃ និងខ្មែរដោយឥតគិតថ្លៃ។
3. ម៉ោងសេវាកម្មដូចខាងក្រោម៖
 - (1) ភាសាចិន អង់គ្លេស និងជប៉ុន៖ 24ម៉ោង មិនឈប់សម្រាកពេញមួយឆ្នាំ
 - (2) ភាសាវៀតណាម ឥណ្ឌូនេស៊ី ថៃ និងខ្មែរ៖ រៀងរាល់ថ្ងៃចន្ទដល់សុក្រ ពេលព្រឹក ម៉ោង១ ដល់ពេលរសៀលម៉ោង៥ (មិនរាប់ថ្ងៃឈប់សម្រាកជាតិ និងថ្ងៃឈប់សម្រាកដទៃ)។
4. សេវាកម្ម៖ ការប្រឹក្សាទំនួលផ្នែក ទិដ្ឋាការ ការស្នាក់នៅ ច្បាប់រស់នៅអចិន្ត្រៃយ៍ ការងារ ការអប់រំនិងប្បវេណី ពន្ធដារ ធានារ៉ាប់រងសុខភាព ចរាចរណ៍ សេវាកម្មការងារ សុខាភិបាល សុវត្ថិភាពផ្ទាល់ខ្លួន ការអប់រំបុត្រផឹក ព័ត៌មានចរាចរណ៍ សេវាកម្មសុខុមាលភាពនិងរបបបង្ការ ព័ត៌មានច្បាប់ សេវាកម្មបកប្រែ ទំនាក់ទំនងគ្រួសារ និងព័ត៌មានទាក់ទងនឹងការរស់នៅដទៃទៀត។

▶ 社會資源

臺灣有很多的民間社會福利機構，除了在全臺灣各地區辦理「新住民生活適應輔導班」外，也辦理各種讀書會、成長課程、教育講座、才藝課程、社區服務等多樣化的課程，是許多新住民在臺灣生活的好夥伴和好幫手。



▶ ធនធានសង្គម

តែវ៉ាន់មានស្ថាប័នសុខុមាលភាពនិងរបបបង្ការសង្គមច្រើន ដោយស្ថាប័នទាំងនោះមានប្រារព្ធធ្វើកម្មវិធី “ថ្នាក់សិក្សាជំនួយការសម្របខ្លួនការរស់នៅសម្រាប់ប្រជាជនចំណូលស្រុកថ្មី” និងកម្មវិធីសិក្សាចម្រុះដទៃទៀតដូចជា កម្មវិធីអានសៀវភៅ កម្មវិធីអភិវឌ្ឍខ្លួនឯង ការអប់រំកម្មវិធីសិក្សាសិល្បៈ និងសេវាកម្មសហគមន៍ ដែលទាំងនេះជាមិត្តភក្តិ និងជាជំនួយការល្អក្នុងការរស់នៅរបស់ប្រជាជនចំណូលស្រុកថ្មីជាច្រើននៅតែវ៉ាន់។



例如以下的民間團體：

- 賽珍珠基金會：(02) 2504-8088
 - 善牧基金會：(02) 2381-5402 / (07) 338-0618
 - 伊甸社會福利基金會新移民家庭成長中心：(02) 2230-0339
 - 中華民國基督教女青年會協會：(02) 2314-0408
 - 財團法人法律扶助基金會：全國專線：412-8518 (手機加 02)
- ⋮

► 社會救助

社會救助之目的，在於照顧低收入戶、中低收入戶及救助遭受急難或災害者，協助其自立，以期確實保障弱勢民衆基本生活水準，並定期檢討社會救助規定，加強與失業給付及福利服務體系間的結合，確保需要的人口得到適切的救助，維持其基本生存水準，以進一步積極協助其脫貧（註 21）。

按社會救助法第 18 條、第 19 條規定，現行之醫療補助除補助低收入戶及中低收入戶參加全民健康保險所需之保險費外，對於經濟弱勢之傷、病患者及患嚴重傷、病，所需醫療費用非其本人或扶養義務人所能負擔者，亦予以補助，以補強全民健康保險醫療給付不足之部分。

អង្គការសង្គម៖

- មូលនិធិសាយជិនជូន៖ (02) 2504-8088
 - មូលនិធិសានមូន៖ (02) 2381-5402 / ការសុំ (07) 338-0618
 - មជ្ឈមណ្ឌលអភិវឌ្ឍន៍គ្រួសារប្រជាជនចំណូលស្រុកថ្មី នៃមូលនិធិសុខុមាលភាពនិងរបបឧបត្ថម្ភសង្គមអ៊ីឡែន៖ (02) 2230-0339
 - សមាគមនីក្រុមយុវនារីយេស៊ូតែរ៉ាន់៖ (02) 2314-0408
 - មូលនិធិជំនួយឧបត្ថម្ភច្បាប់នៃនីតិបុគ្គលហិរញ្ញវត្ថុ៖ ខ្សែទូរស័ព្ទទំនាក់ទំនង 412-8518 (ទូរស័ព្ទដៃបូក 02)
- ⋮

► ជំនួយឧបត្ថម្ភសង្គម

គោលបំណងនៃជំនួយឧបត្ថម្ភសង្គម គឺការផ្តល់ជំនួយដល់គ្រួសារប្រាក់ចំណូលទាប គ្រួសារប្រាក់ចំណូលមធ្យម និងជនរងគ្រោះអាសន្នឬគ្រោះធម្មជាតិ ជួយឲ្យពួកគេអាចឈរជើងខ្លួនឯង ដើម្បីធានាដល់ស្តង់ដាររស់នៅមូលដ្ឋានរបស់ប្រជាជនទូទាំង ខ្សោយ ព្រមទាំងធ្វើការត្រួតពិនិត្យច្បាប់ជំនួយសង្គមជាទៀងទាត់ ពង្រឹងការរួមបញ្ចូលរវាងប្រាក់ឧបត្ថម្ភភាពគ្មានការងារ និងប្រព័ន្ធសេវាកម្មសុខុមាលភាពនិងរបបឧបត្ថម្ភ ជួយជម្រុញពួកគេចេញផុតពីភាពក្រីក្រ (សម្គាល់21)។

តាមមាត្រាទី18 និង ទី19 នៃច្បាប់ជំនួយឧបត្ថម្ភសង្គម ជំនួយព្យាបាលដែលមានបច្ចុប្បន្ន ក្រៅពីផ្តល់ជំនួយប្រាក់ធានារ៉ាប់រងទៅដល់គ្រួសារប្រាក់ចំណូលទាបនិងមធ្យមចូលរួមក្នុងធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋ ក៏មានផ្តល់ជំនួយទៅដល់ ប្រជាពលរដ្ឋសេដ្ឋកិច្ចទន់ខ្សោយដែលមានរបួសនិងជម្ងឺ ឬរបួសនិងជម្ងឺធ្ងន់ធ្ងរ ដែលពួកគេផ្ទាល់ឬអ្នកកាតព្វកិច្ចចិញ្ចឹមបីបាច់គ្មានលទ្ធភាពរ៉ាប់រង ដើម្បីជាការបំប៉ននិងពង្រឹងប្រាក់ឧបត្ថម្ភព្យាបាលធានារ៉ាប់រងសុខភាពប្រជាពលរដ្ឋដែលមានកង្វះខាត។



遇到任何問題有需要可洽各縣市政府社會局及所屬新住民家庭服務中心。

- 各直轄市、縣（市）政府社會局（處）及所屬新住民家庭服務中心通訊資料（附表三）。

1. 生活扶助

低收入戶生活扶助係針對家庭總收入平均分配全家人口，每人每月在最低生活費以下，且家庭財產未超過中央、直轄市主管機關公告之當年度一定金額者，提供持續性的經濟協助，為社會救助工作重要的一環。

2. 醫療補助

依社會救助法第 20 條「醫療補助之給付項目、方式及標準，由中央、直轄市主管機關定之；至縣（市）政府，則以衛生福利部發布之「縣（市）醫療補助辦法」為辦理醫療補助之依據。

3. 急難救助

急難救助提供遭遇臨時急難的民眾，給予及時救助，得以渡過難關，迅速恢復正常生活的臨時救助措施。

ជួបប្រទះនឹងបញ្ហាទាំងឡាយ អាចទំនាក់ទំនងមន្ទីរសង្គមកិច្ច និងមជ្ឈមណ្ឌលសេវាកម្មគ្រួសារប្រជាជនចំណូលស្រុកថ្មីនៅគ្រប់ក្រុងស្រុក។

- ឯកសារទំនាក់ទំនងមន្ទីរកិច្ចការសង្គមនិងមជ្ឈមណ្ឌលសេវាកម្មប្រជាជនចំណូលស្រុកថ្មីចំណុះនៃរដ្ឋាភិបាលគ្រប់ក្រុងស្រុក (តារាង3)។

1. ជំនួយឧបត្ថម្ភការរស់នៅ

ជំនួយការរស់នៅគ្រួសារប្រាក់ចំណូលទាប ផ្តោតទៅការបន្តផ្តល់ជំនួយការឧបត្ថម្ភសេដ្ឋកិច្ច ទៅដល់បុគ្គលដែលមានប្រាក់ចំណូលប្រចាំខែ ចែកជាមធ្យមទៅចំនួនសមាជិកគ្រួសារស្ថិតនៅ ក្រោមកម្រិតប្រាក់ចំណូលទាបបំផុត ហើយគ្រួសារមានទ្រព្យសម្បត្តិមិនលើសពីកម្រិតទឹក ប្រាក់ប្រចាំឆ្នាំមួយដែលរដ្ឋាភិបាល និងស្ថាប័នគ្រប់គ្រងទីក្រុងបានកំណត់ ដែលនេះជាការងារសំខាន់មួយក្នុងការផ្តល់ជំនួយសង្គម។

2. ជំនួយសុខាភិបាល

តាមមាត្រាទី20 ច្បាប់ជំនួយសង្គម “ប្រភេទ វិធី និងស្តង់ដារនៃប្រាក់ឧបត្ថម្ភនៃជំនួយសុខាភិបាល ត្រូវកំណត់ដោយរដ្ឋាភិបាល និងស្ថាប័នគ្រប់គ្រងទីក្រុង។ ចំពោះក្រុងស្រុកត្រូវផ្តល់ជំនួយសុខាភិបាលដោយយោងទៅតាម “នីតិវិធីជំនួយសុខាភិបាលក្រុងស្រុក” ដែលប្រកាសដោយក្រសួងសុខាភិបាលនិងសុខុមាលភាព”។

3. ជំនួយគ្រោះអាសន្ន

ជំនួយគ្រោះអាសន្នផ្តល់ជំនួយជាបន្ទាន់ទៅដល់មហាជនដែលជួបគ្រោះអាសន្នក្នុងគ្រាណាមួយ ដើម្បីជួយឲ្យពួកគេឆ្លងផុតការលំបាក គ្រលប់មកដំរីវាលរស់នៅធម្មតារវិញបានភ្លាមៗ។



4. 特殊境遇家庭扶助

政府為扶助特殊境遇家庭解決生活困難，給予緊急照顧，協助其自立自強及改善生活環境，提供特殊境遇家庭扶助，包括緊急生活扶助、子女生活津貼、子女教育補助、傷病醫療補助、法律訴訟補助及創業貸款補助（同註 10）。

► 新住民培力發展資訊網

為提供中、英、越、印、泰、緬、柬等 7 國語版之新住民培力發展資訊網站，主題包括新住民生活輔導、教育與學習、培力與就業、衛生與福利、多元文化推廣與新住民發展基金等，供各界瀏覽新住民相關福利及權益資訊。

新住民培力發展資訊網 Line 官方帳號，使用 Line ID 搜尋「@ifitw」，即可加入「新住民培力發展資訊網」群組，設為好友獲得相關活動資訊，使新住民透過訂閱即時並快速獲得網站最新訊息（同註 10）。



新住民培力發展資訊網
<https://ifi.immigration.gov.tw/>
គេហទំព័រព័ត៌មានបណ្តុះបណ្តាលនិងអភិវឌ្ឍប្រជាជនចំណូលស្រុកថ្មី
<https://ifi.immigration.gov.tw>



Line 官方帳號，使用搜尋
Line ID：@ifitw
或掃描 QRcode 即可加入
គណនីផ្លូវការ LINE អាចស្វែងរក
LINE ID: @ifitw
ឬស្កេន QR Code ដើម្បីចូលរួម


4. ជំនួយគ្រួសារស្ថានភាពពិសេស

ដើម្បីជួយដោះស្រាយបញ្ហាការរស់នៅរបស់គ្រួសារស្ថានភាពពិសេសបានផ្តល់ជូននូវការថែទាំជាបន្ទាន់ ជួយពួកគេឈរជើងរឹងមាំដោយខ្លួនឯង និងកែលម្អស្ថានភាពនៅដែលជំនួយទាំងនោះរួមមាន ជំនួយការរស់នៅបន្ទាន់ប្រាក់ឧបត្ថម្ភការរស់នៅសម្រាប់បុត្រធីតា ជំនួយការអប់រំបុត្រធីតា ជំនួយការព្យាបាលជម្ងឺនិងរបួស ជំនួយបណ្តឹងច្បាប់និងប្រាក់កម្ចីបង្កើតមុខរបរ (សម្គាល់10)។

► គេហទំព័រព័ត៌មានបណ្តុះបណ្តាលនិងអភិវឌ្ឍប្រជាជនចំណូលស្រុកថ្មី

ផ្តល់ជូននូវគេហទំព័រព័ត៌មានបណ្តុះបណ្តាលនិងអភិវឌ្ឍប្រជាជនចំណូលស្រុកថ្មីភាសា ចិន អង់គ្លេស វៀតណាម ឥណ្ឌូនេស៊ី ថៃ ភូមា និងខ្មែរ ដែលប្រធានបទទាក់ទងនឹងការណែនាំការរស់នៅសម្រាប់ប្រជាជនចំណូលស្រុកថ្មី ការអប់រំនិងសិក្សា ការបណ្តុះបណ្តាលនិងការងារ សុខាភិបាលនិងសុខុមាលភាព ការជម្រុញវប្បធម៌ចម្រុះ និងមូលនិធិអភិវឌ្ឍប្រជាជនចំណូលស្រុកថ្មី ដើម្បីផ្តល់ជាព័ត៌មានទាក់ទងនឹងសុខុមាលភាពនិងសិទ្ធិប្រយោជន៍ទៅដល់ប្រជាជនចំណូលស្រុកថ្មីគ្រប់ទិសទី។

លេខគណនី LINE នៃគេហទំព័រព័ត៌មានបណ្តុះបណ្តាលនិងអភិវឌ្ឍប្រជាជនចំណូលស្រុកថ្មី អាចរកបានដោយស្វែងរក LINE ID មានឈ្មោះថា “@ifitw” នោះនឹងអាចចូលរួមក្នុងក្រុម “គេហទំព័រព័ត៌មានបណ្តុះបណ្តាលនិងអភិវឌ្ឍប្រជាជនចំណូលស្រុកថ្មី” ដែលបង្កើតឡើងដើម្បីឲ្យមិត្តទាំងឡាយទទួលបានព័ត៌មានទាក់ទងនឹងការរស់នៅ។ ប្រជាជនចំណូលស្រុកថ្មីដែលចូលរួម អាចទទួលបានព័ត៌មានថ្មីៗនៅលើគេហទំព័របានយ៉ាងរហ័ស (សម្គាល់10)។



網站服務內容圖示
រូបភាពនៃសេវាកម្មគេហទំព័រ



人身安全

សុវត្ថិភាពផ្ទាល់ខ្លួន

新住民較常遭遇的人身安全威脅有人口販運、性侵害防治及性騷擾、家庭暴力，當遭遇這些情況，不只個人的身心層面受影響，對家人、朋友及社會整體亦產生衝擊。故學會識別及防範，是保護自己的最佳方式之一。

ការគំរាមកំហែងទៅលើសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្រជាជនចំណូលស្រុកថ្មីដែលឧស្សាហ៍មាន គឺការជួយដូរមនុស្ស ការរំលោភផ្លូវភេទនិងការបៀតបៀនផ្លូវភេទ និងអំពើហិង្សាក្នុងគ្រួសារ។ ប្រសិន បើជួបប្រទះបញ្ហាខាងលើវាមិនត្រឹមតែផ្តល់ឥទ្ធិពលដល់រាងកាយនិងផ្លូវចិត្តសាមីខ្លួនប៉ុណ្ណោះទេ ថែម ទាំងផ្តល់ការវាយប្រហារទៅលើគ្រួសារ មិត្តភក្តិ និងសង្គមទាំងមូល។ ដូច្នេះការរៀនចេះពីវិធីសម្រួល និងបង្ការ គឺជាវិធីការពារខ្លួនមួយដ៏ល្អ។

人口販運防制

ការបង្ការការជួញដូរមនុស្ស

人口販運（一）指意圖使人從事性交易、勞動與報酬顯不相當之工作或摘取他人器官，而以強暴、脅迫、恐嚇、拘禁、監控、藥劑、催眠術、詐術、故意隱瞞重要資訊、不當債務約束、扣留重要文件、利用他人不能、不知或難以求助之處境，或其他違反本人意願之方法，從事招募、買賣、質押、運送、交付、收受、藏匿、隱避、媒介、容留國內外人口，或以前述方法使之從事性交易、勞動與報酬顯不相當之工作或摘取其器官。（二）指意圖使未滿十八歲之人從事性交易、勞動與報酬顯不相當之工作或摘取其器官，而招募、買賣、質押、運送、交付、收受、藏匿、隱避、媒介、容留未滿十八歲之人，或使未滿十八歲之人從事性交易、勞動與報酬顯不相當之工作或摘取其器官。

ការជួយដូរមនុស្ស (1) សំដៅទៅលើ ការមានចេតនានាំឲ្យអ្នកដទៃរកស៊ីផ្លូវភេទ ធ្វើការដែលមិន សមាមាត្រនឹងប្រាក់ចំណូល ឬកាត់យកសរីរាង្គក្នុងរាងកាយ និង ការប្រើប្រាស់ការរំលោភបំពាន ការគំរាមកំហែង ការបំភ័យ ការឃាត់ឃាំង ការឃ្នាំមើល ការប្រើថ្នាំ វិជ្ជាសណ្តំ ការបោកប្រាស់ ការលាក់បាំងព័ត៌មានសំខាន់ កិច្ចព្រមព្រៀងបំណុលមិនត្រឹមត្រូវ ការដកហូតឯកសារ ការប្រើប្រាស់ភាពគ្មានលទ្ធភាព មិនដឹង ឬពិបាកស្វែងរកជំនួយ ឬវិធីដទៃទៀតដែលផ្ទុយពីបំណង របស់សាមីខ្លួនបុគ្គល ក្នុងការជ្រើសរើសការងារ លក់ដូរ ដាក់បញ្ចាំ ដឹកជញ្ជូន ប្រគល់ ទទួល លាក់ គេចវេស ធ្វើឈ្នួញកណ្តាល និងទទួលជ្រកកោនជនរួមជាតិនិងជនបរទេស ឬ ប្រើប្រាស់វិធីខាងលើ ធ្វើការរកស៊ីផ្លូវភេទ ការងារដែលមិនសមាមាត្រនឹងប្រាក់ចំណូល ឬកាត់យកសរីរាង្គក្នុងរាងកាយពី អ្នកដទៃ។ (2) សំដៅទៅលើការមានចេតនានាំឲ្យជនមិនទាន់គ្រប់អាយុ18ឆ្នាំរកស៊ីផ្លូវភេទ ធ្វើការ ដែលមិនសមាមាត្រនឹងប្រាក់ចំណូល ឬកាត់យកសរីរាង្គក្នុងរាងកាយ ជ្រើសរើសការងារ លក់ដូរ ដាក់បញ្ចាំ ដឹកជញ្ជូន ប្រគល់ ទទួល លាក់ គេចវេស ធ្វើឈ្នួញកណ្តាល និងទទួលជ្រកកោនជនអា យុមិនទាន់គ្រប់18ឆ្នាំ ឬនាំឲ្យជនមិនទាន់គ្រប់អាយុ18ឆ្នាំរកស៊ីផ្លូវភេទ ធ្វើការដែលមិនសមាមាត្រនឹង ប្រាក់ចំណូល ឬកាត់យកសរីរាង្គក្នុងរាងកាយ។

人口販運犯罪集團常用的欺騙伎倆包括：承諾提供工作、給予教育或婚姻機會，辦理免費護照、獲得觀光簽證、協助取得工作許可證、接送出入境等。

វិធីបោកប្រាស់ដែលក្រុមជួញដូរមនុស្សតែងប្រើប្រាស់រួមមាន៖ សន្យាផ្តល់ជាការងារ ផ្តល់ឱកាស អប់រំនិងឱកាសរៀបអាពាហ៍ពិពាហ៍ ធ្វើលិខិតឆ្លងដែនឥតគិតថ្លៃ ធ្វើទិដ្ឋាការទេសចរណ៍ ជួយធ្វើលិខិតអន្តរញ្ញាតិការងារ និងទទួលនាំឆ្លងដែន។

人口販運的被害人不分年齡、性別，可能是女性，也可能是兒童或成年男子。因此提醒每一個人都必須提高警覺「明智的判斷和及時的求援」。人口販運的加害人並非都是陌生人，也可能是認識的朋友、鄰居或親戚，也可能是組織或個人。因此特別提醒：

1. 在任何文件上簽名之前必須詳細了解其內容。
2. 保管好自己的護照及機票。
3. 隨身攜帶家人電話，並熟悉臺灣的人口販運通報專線：110（內政部警政署）1955（勞動部），或 (02)2388-3095（我想爸爸響鈴救我）（內政部移民署）。
4. 確保自己的身體安全不受他人侵害。

ជនរងគ្រោះនៃការជួញដូរមនុស្សមិនបែងចែងអាយុ ភេទ ដែលអាចស្ត្រី ឬកុមារ ឬបុរសពេញវ័យ។ ដូច្នេះយើងត្រូវរំលឹកដល់មនុស្សគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន “ចេះវិនិច្ឆ័យដោយរាងវែង និងសុំជំនួយជាបន្ទាន់”។ អ្នកបង្កការជួញដូរមនុស្សមិនមែនមានតែអ្នកមិនស្គាល់គ្នានោះឡើយ វាក៏អាចជាមិត្តភក្តិ អ្នកជិតខាង ឬសាច់ញាតិ ហើយក៏អាចជាអង្គភាព ឬបុគ្គល។ ដូច្នេះយើងត្រូវរំលឹកជាពិសេស៖

1. ត្រូវយល់ច្បាប់ពីអត្ថន័យនៃឯកសារទាំងឡាយមុនពេលចុះហត្ថលេខា។
2. រក្សាទុកឲ្យល្អនូវលិខិតឆ្លងដែន និងសំបុត្រយន្តហោះរបស់ខ្លួន។
3. យកលេខទូរស័ព្ទត្រួតពិនិត្យជាប់តាមខ្លួនជានិច្ច និងត្រូវស្គាល់ច្បាស់ខ្សែទូរស័ព្ទរាយការណ៍ការជួញដូរមនុស្ស៖ 110 (ទីស្នាក់ការកិច្ចការប៉ូលីសនៃក្រសួងមហាផ្ទៃ) 1955 (ក្រសួងការងារ) ឬ (02) 2388-3095 (我想爸爸響鈴救我) (ទីស្នាក់ការអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ)។
4. ធានាថាសុវត្ថិភាពខ្លួនឯងមិនរងការគំរាមកំហែងពីអ្នកដទៃ។





若有機會能與疑似人口販運被害人談話，可試著支開他的陪同者，如配偶、家人或僱主，因為這些陪同者可能是人口販子所偽裝的。你可提出以下問題幫助識別是否為人口販運被害人。

1. 你曾試著離開而遭受威脅或傷害嗎？
2. 你的工作或住所條件如何？
3. 你在什麼地方吃飯和睡覺？
4. 吃飯、睡覺和上廁所有無被管控？
5. 你的門窗有被上鎖嗎？
6. 有沒有人威脅你的家人，脅迫你做不願意做的事？

如是，請撥打人口販運通報專線 110 或 1955 或 02-2388-3095（我想爸爸響鈴救我）

性侵害防治及性騷擾防治

▶ 性侵害防治

1. 定義：所謂性侵害乃是對於男女、男男或女女以強暴、脅迫、恐嚇、催眠術或其他違反其意願之方法而為性交者。嚴重的性侵害行為包括性交、口交、體外射精、性器官接觸、性猥褻等等。

ប្រសិនបើមានឱកាសនិយាយជាមួយជនរងគ្រោះពីការជួញដូរមនុស្ស អាចសាកល្បងបញ្ជៀសចេញគ្នាភ្លឺភ្នែកគេ ដូចជាដៃគូរៀបការ ក្រុមគ្រួសារ ឬនិយោជក ព្រោះគ្នាភ្លឺទាំងនេះអាចជាជនបង្កការជួញដូរមនុស្សកំពុងក្លែងបន្លំ។ អ្នកអាចសម្គាល់ជនរងគ្រោះបានតាមរយៈសំណួរខាងក្រោម។

1. តើអ្នកធ្លាប់សាកចាកចេញ ហើយត្រូវបានគំរាមកំហែង ឬត្រូវបានធ្វើបាបឬទេ?
2. តើលក្ខខណ្ឌការងារ និងរស់នៅរបស់អ្នកដូចម្តេច?
3. តើអ្នកទទួលបានអាហារ និងដេកនៅទីណា?
4. តើការទទួលបាន ដេក និងទៅបង្គន់ ត្រូវបានគេគ្រប់គ្រងឬទេ?
5. តើទ្វារបង្អួចរបស់អ្នកត្រូវបានគេចាក់សោរឬទេ?
6. តើធ្លាប់ត្រូវបានគេគំរាមកំហែងក្រុមគ្រួសារ ដើម្បីបង្ខំឲ្យអ្នកធ្វើអ្វីដែលអ្នកមិនព្រមដែរឬទេ?

ប្រសិនបើមាន សូមទូរស័ព្ទរាយការណ៍ទៅ 110 ឬ 1955 ឬ 02-2388-3095។

ការបង្ការការរំលោភផ្លូវភេទ និងការបង្ការការបៀតបៀនផ្លូវភេទ

▶ ការបង្ការការរំលោភផ្លូវភេទ

1. និយមន័យ៖ ដែលហៅថាការរំលោភផ្លូវភេទ គឺការរួមភេទដោយបង្ខំ គំរាមកំហែង បន្ទាច រដ្ឋាសណ្ឋា និងវិធីដទៃដែលផ្ទុយនឹងបំណងរបស់បុគ្គល ចំពោះបុរសនិងស្ត្រី បុរសនិងបុរស ឬស្ត្រីនិងស្ត្រី។ ទង្វើរំលោភផ្លូវភេទធ្ងន់ធ្ងររួមមាន រួមភេទ រួមភេទតាមមាត់ បញ្ចេញទឹកកាមខាងក្រៅខ្លួន ការប៉ះពាល់ប្រដាប់ភេទ និងការប៉ះពាល់គេខ្នាស់ភេទ។



2. 如果不幸遭受到性侵害時應該要：

- (1) 先不急著沖洗或換掉衣服，要保留各種證據，立刻到醫院驗傷採證。
- (2) 向警察報案求援，必要時員警會陪同您至醫院驗傷採證。
- (3) 調查或審問中可由法定代理人、配偶、直系或三等親內的旁系血親、家長或社工人員等陪伴。
- (4) 在調查過程中受害者的身分和相關文件都會保密，請放心。
- (5) 如需接受法律扶助、診療驗傷、緊急診療、心理治療、輔導、安置時，可撥打 113 保護專線或向各縣市政府「家庭暴力及性侵害防治中心」尋求援助。
- (6) 如有急迫危險，立刻撥打 110 向警方報案，請警察協助處理。

性騷擾防治

1. 定義：只要一切不受到歡迎的、與性或性別有關，會讓您感到不舒服不自在、覺得被冒犯、被侮辱的言行舉止。在嚴重的情況下，甚至會影響到您就學或就業機會的表現，或影響日常生活之進行，就可能構成性騷擾。

2. ប្រសិនបើជួបប្រទះការរំលោភផ្លូវភេទត្រូវ៖

- (1) មិនត្រូវងូតទឹកសម្អាតខ្លួន ឬផ្លាស់ប្តូរខោអាវឡើយ ត្រូវរក្សាទុកនូវភស្តុតាងទាំងឡាយ និងទៅមន្ទីរពេទ្យពិនិត្យរូបសន្តិយកភស្តុតាងជាបន្ទាន់។
- (2) ស្វែងរកជំនួយនិងរាយការណ៍ទៅសមត្ថកិច្ចប៉ូលីស ក្នុងករណីចាំបាច់ ប៉ូលីសនឹងជូនអ្នកទៅមន្ទីរពេទ្យពិនិត្យរូបសន្តិយកភស្តុតាង។
- (3) ក្នុងការស៊ើបអង្កេត ឬសាកសួរក្តី អាចមានជនកំដរ ដូចជា អ្នកតំណាងផ្លូវច្បាប់ ដៃគូរៀបការ សាច់ញាតិបង្កើតឬសាច់ញាតិពាជនាន់ អាណាព្យាបាល ឬបុគ្គលិកសង្គមកិច្ច។
- (4) នៅក្នុងដំណាក់កាលនៃការស៊ើបអង្កេត សមាសភាព និងឯកសារពាក់ព័ន្ធជាមួយជនរងគ្រោះ នឹងត្រូវរក្សាការសម្ងាត់ សូមអ្នកទុកចិត្ត។
- (5) ប្រសិនត្រូវការជំនួយផ្នែកច្បាប់ ព្យាបាលនិងពិនិត្យរូបស ព្យាបាលបន្ទាន់ ព្យាបាលផ្លូវចិត្ត ណែនាំ និងទុកដាក់ អាចទូរស័ព្ទទៅកាន់ខ្សែការងារ 113 ឬសុំជំនួយពី “មជ្ឈមណ្ឌលបង្ការអំពើហិង្សាក្នុងគ្រួសារនិងការរំលោភផ្លូវភេទ” នៃរដ្ឋាភិបាលគ្រប់ក្រុងស្រុក។
- (6) ប្រសិនបើមានគ្រោះថ្នាក់អាសន្ន សូមទូរស័ព្ទរាយការណ៍ប៉ូលីស 110 ដើម្បីសុំជំនួយនិងដំណោះស្រាយពីប៉ូលីស។

ការបង្ការការបៀតបៀនផ្លូវភេទ

1. និយមន័យ៖ សកម្មភាពដែលលោកអ្នកមិនស្វាគមន៍ ទាក់ទងនឹងភេទ នាំឲ្យលោកអ្នកគ្មានជាសុភាព និង គិតថាត្រូវបានបំពានប្រទេស។ ក្នុងករណីធ្ងន់ធ្ងរ វាអាចប៉ះពាល់ដល់លទ្ធផលសិក្សាឬការងារ ឬប៉ះពាល់ដល់ការរស់នៅរបស់លោកអ្នក ក៏អាចបង្កជាការបៀតបៀនផ្លូវភេទដែរ។



性騷擾是一種對人身安全的傷害，任何人都有可能被性騷擾，嚴重的性騷擾行為可能演變成性侵害或強制猥褻臺灣訂有「性騷擾防治法」之規範以協助民衆依法求助。

- 2. 遇到性騷擾因應對策：一定要勇於制止、勇敢說不，當您遭受性騷擾，您可以運用以下的資源或原則處理。處理過程中有任何問題，都可以直撥「113」24 小時保護專線，提供您專業的協助（註 22）。

家庭暴力防治及兒少老人疏忽遺棄

家庭暴力防治

家庭暴力指的是「家庭成員間實施身體、精神或經濟上之騷擾、控制、脅迫或其他不法侵害之行為」。其中家庭暴力案件類型可分為「親密關係暴力」、「兒少保護」、「直系血(姻)親卑親屬虐待尊親屬」及「其他家庭成員間暴力案件」，常見之暴力類型可分為：肢體暴力、精神虐待、性虐待、經濟之不法侵害。



家庭暴力防治相關的「紫絲帶電影節」
ទិវាភាពយន្តបូរពណ៌ស្វាយ

ការបៀតបៀនផ្លូវភេទ គឺជាការបង្ករបួសចំពោះខ្លួនប្រាណមួយប្រភេទ ដែលមនុស្សម្នាក់ៗសុទ្ធតែអាចត្រូវបានគេបៀតបៀនផ្លូវភេទ ហើយការបៀតបៀនផ្លូវភេទដែលធ្ងន់ធ្ងរអាចបង្កើតទៅជាការរំលោភផ្លូវភេទ ឬរំលោភគេខ្មាស់ដោយបង្ខិតបង្ខំ។ដើម្បីជួយមហាជនសុំជំនួយតាមច្បាប់ តែវ៉ាន់បានចេញកំណត់ “ច្បាប់បង្ការការបៀតបៀនផ្លូវភេទ” ។

- 2. វិធីបំបាត់ពេលជួបប្រទះការបៀតបៀនផ្លូវភេទ៖ ត្រូវបញ្ឈប់និងនិយាយថា“ទេ”ដោយភ្លាមៗ។ ពេលជួបប្រទះនឹងការបៀតបៀនផ្លូវភេទ លោកអ្នកអាចប្រើប្រាស់ធនធាននិងច្បាប់មូលដ្ឋានខាងក្រោមដើម្បីដោះស្រាយ។ ក្នុងការដោះស្រាយ ប្រសិនបើមានបញ្ហាណាមួយសូមទំនាក់ទំនង “113” ដែលជាខ្សែទូរស័ព្ទការពារ24ម៉ោងសម្រាប់ផ្តល់ជំនួយជំនាញដល់អ្នក (សម្គាល់22)។

ការបង្ការអំពើហិង្សាក្នុងគ្រួសារ និងការធ្វេសប្រហែសនិងបោះបង់កុមារនិងមនុស្សចាស់

ការបង្ការអំពើហិង្សាក្នុងគ្រួសារ

អំពើហិង្សាក្នុងគ្រួសារ សំដៅទៅលើ “ការបៀតបៀន ការគ្រប់គ្រង ការគំរាមកំហែង និងទង្វើល្មើសច្បាប់ដទៃទៀត រវាងសមាជិកគ្រួសារដែលធ្វើទៅលើ ខ្លួនប្រាណ ស្មារតី ឬសេដ្ឋកិច្ច”។ ប្រភេទនៃករណីអំពើហិង្សាក្នុងគ្រួសារចែកជា “អំពើហិង្សាទំនាក់ទំនងជិតស្និទ្ធ” “ការការពារកុមារ” “កូនឬចៅបង្កើត (ប្រសារ) ធ្វើបាបឪពុកម្តាយដីដូនជីតា” និង “ករណីអំពើហិង្សារវាងសមាជិកគ្រួសារដទៃទៀត”។ ប្រភេទនៃអំពើហិង្សាចែកជា អំពើហិង្សាលើខ្លួនប្រាណ ការធ្វើបាបស្មារតី ការធ្វើបាបផ្លូវភេទ និងការធ្វើបាបសេដ្ឋកិច្ច។



若家庭暴力已經持續存在一段時間，建議您立即尋求協助，因為家庭暴力經常重複發生，且施暴頻率與暴力行為嚴重程度也會隨著時間加劇。及早尋求幫助，將有機會制止暴力傷害。另當家庭暴力正在發生時，建議您：



家庭暴力防治法
វិធីបង្ការអំពើហិង្សាក្នុងគ្រួសារ

1. 保持鎮定，不要激怒對方，以保護自身安全為主。
2. 保護自己，尤其是頭、臉、頸、胸、腹部等重要部位。
3. 大聲呼救，請家人或朋友幫忙。
4. 儘快避開、逃離現場，到朋友、親人或協助單位求救。
5. 如有急迫危險，要立刻撥打 110 向警方報案，請警察協助處理。
6. 立刻請醫生驗傷，並設法拍照存證。
7. 如果需要接受法律扶助、診療驗傷、緊急診療、心理治療、輔導、安置時，可以撥打 113 保護專線或向各縣市政府「家庭暴力及性侵害防治中心」尋求援助（同註 22）。

▶ 兒少及老人疏忽遺棄

兒少及老人的基本需求，如飲食、穿著、居住環境、教育、醫療照顧等，若受到長期忽視，以致危害或損害健康或發展；另有關遺棄則為依法令或契約有扶養義務而不予適當照顧，致有生命、身體、健康或自由之危難，皆屬於對兒少及老人疏忽遺棄（同註 22）。



ប្រសិនបើអំពើហិង្សាក្នុងគ្រួសារបានបន្តមួយរយៈពេលហើយនោះសូមអ្នកស្វែងរកជំនួយជាបន្ទាន់ ព្រោះអំពើហិង្សាក្នុងគ្រួសារតែងកើតឡើងម្តងហើយម្តងទៀត ហើយអត្រានៃការធ្វើហិង្សានិងសកម្មភាពធ្វើហិង្សានឹងកាន់តែធ្ងន់ធ្ងរឡើងទៅតាមពេលវេលា។ ការសុំជំនួយកាន់តែលឿន អាចជួយបង្ការឬសន្តិសុខដែលបង្កដោយអំពើហិង្សាបាន។ ម្យ៉ាងទៀត ក្នុងពេលដែលអំពើហិង្សាក្នុងគ្រួសារកំពុងកើតមាន សូមអ្នក៖

1. រក្សាចិត្តឲ្យស្ងប់ មិនត្រូវធ្វើឲ្យភាគីផ្សេងខឹង ដើម្បីការពារខ្លួនឯងជាចម្បង។
2. ការពារខ្លួនឯង ជាពិសេសចំណុចសំខាន់ ក្បាល មុខ ក ដើមទ្រូង និងពោះ។
3. ស្រែកសុំជំនួយឲ្យខ្លាំង ដើម្បីឲ្យសមាជិកគ្រួសារឬមិត្តភក្តិជួយ។
4. ត្រូវគេចខ្លួនជាប្រញាប់ ទៅសុំជំនួយពីមិត្តភក្តិ សាច់ញាតិ ឬស្ថាប័នផ្តល់ជំនួយ។
5. ប្រសិនបើមានគ្រោះថ្នាក់អាសន្នកើតឡើង ត្រូវទូរស័ព្ទប៉ូលីសជាបន្ទាន់ សូមជំនួយនិងដំណោះស្រាយពីប៉ូលីស។
6. ទៅពិនិត្យរបួសនៅមន្ទីរពេទ្យជាបន្ទាន់ និងចតទុកជាក់ស្តែង។
7. ប្រសិនត្រូវការជំនួយផ្នែកច្បាប់ ព្យាបាលនិងពិនិត្យរបួស ព្យាបាលបន្ទាន់ ព្យាបាលផ្លូវចិត្ត ណែនាំ និងទុកដាក់ អាចទូរស័ព្ទទៅកាន់ខ្សែការងារ 113 ឬសុំជំនួយពី “មជ្ឈមណ្ឌលបង្ការអំពើហិង្សាក្នុងគ្រួសារនិងការរំលោភផ្លូវភេទ” នៃរដ្ឋាភិបាលគ្រប់ក្រុងស្រុក (សម្គាល់ 22)។

▶ ការធ្វេសប្រហែសនិងបោះបង់កុមារនិងមនុស្សចាស់

តម្រូវការមូលដ្ឋានរបស់កុមារនិងមនុស្សចាស់ ដូចជា ចំណីអាហារ សំលៀកបំពាក់ បរិស្ថានរស់នៅ ការអប់រំ និងការថែទាំព្យាបាល ប្រសិនបើត្រូវបានបំភ្លេចចោលរយៈពេលយូរ នាំឲ្យបង្កគ្រោះថ្នាក់និងការប៉ះពាល់ដល់សុខភាពឬការអភិវឌ្ឍ។ ចំណែកឯការបោះបង់វិញ ប្រសិនបើអ្នកកាតព្វកិច្ចចិញ្ចឹមបីបាច់តាមច្បាប់ឬកិច្ចសន្យា មិនបានមើលថែទាំត្រឹមត្រូវ នាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត ខ្លួនប្រាណ សុខភាព ឬសេរីភាព នឹងបង្កជាការធ្វេសប្រហែសនិងបោះបង់កុមារនិងមនុស្សចាស់ (សម្គាល់ 22)។



諮詢專線

當您遇到上述家庭暴力防治及兒少老人疏忽遺棄情事時，以下為求助資源：

各直轄市、縣(市)政府家庭暴力及性侵害防治中心

如果您對通報事宜、家庭暴力案件處理有任何疑問，也可以與各縣市政府的家庭暴力防治中心聯繫。

- 各直轄市、縣(市)政府家庭暴力及性侵害防治中心通訊資料(附表七)

各縣市政府駐地方法院家庭暴力事件服務處

若您想聲請保護令，但不知道如何撰寫保護令聲請書狀或有陪同出庭之需要，可就近尋求地方法院家庭暴力事件服務處協助。

113 保護專線

任何時間，若您發現有兒童、少年、老人、身心障礙者遭受不當對待，或您本身有遭受家庭暴力、性侵害、性騷擾等情事，不分縣市、24 小時全天候可以手機、市話、簡訊(聽語障人士)直撥「113」，將有專業值機社工人員與您線上對談，提供您相關諮詢、通報、轉介等專業服務，113 保護專線將遵循保密原則，不會任意向第三人透漏您的個人資料，請安心撥打。

113 線上諮詢

如果您是聽語障或不便言談的朋友，也可以手機傳簡訊至 113，或利用 113 線上諮詢與保護專線的專業人員聯繫。

關懷 e 起來

民眾可以在線上通報及諮詢有關家庭暴力、性侵害及兒少保護事項，如果發現身旁兒少疑似遭受疏忽、虐待等不當對待情形，請立即上網(關懷 e 起來網址：<http://ecare.mohw.gov.tw>) 諮詢通報。



ខ្សែទូរស័ព្ទប្រឹក្សាសុខ

ពេលអ្នកជួបប្រទះអំពើហិង្សាក្នុងគ្រួសារ និងការធ្វេសប្រហែសនិងបោះបង់កុមារនិងមនុស្សចាស់ខាងក្រោមនេះគឺជាធនធានជំនួយ៖

មជ្ឈមណ្ឌលបង្ការអំពើហិង្សាក្នុងគ្រួសារនិងការរំលោភផ្លូវភេទ នៃរដ្ឋាភិបាលគ្រប់ក្រុងស្រុក

ប្រសិនបើលោកអ្នកមានមន្ទិលសង្ស័យណាមួយទាក់ទងនឹង សេចក្តីរាយការណ៍ និងករណីអំពើហិង្សាក្នុងគ្រួសារ ក៏អាចទំនាក់ទំនងមជ្ឈមណ្ឌលបង្ការអំពើហិង្សាក្នុងគ្រួសារនៃរដ្ឋាភិបាលគ្រប់ក្រុងស្រុក។

- ឯកសារទំនាក់ទំនងមជ្ឈមណ្ឌលបង្ការអំពើហិង្សាក្នុងគ្រួសារនិងការរំលោភផ្លូវភេទគ្រប់ក្រុងស្រុក (តារាង7)។

ការិយាល័យសេវាកម្មករណីអំពើហិង្សាក្នុងគ្រួសារនៃរដ្ឋាភិបាលគ្រប់ក្រុងស្រុកប្រចាំតុលាការតំបន់

ករណីលោកអ្នកត្រូវការដីកាការពារ ប៉ុន្តែមិនចេះសរសេរពាក្យស្នើសុំដីកាការពារ ឬត្រូវការមានជនកំដរឡើងសារភាព អាចសុំជំនួយពីការិយាល័យសេវាកម្មករណីអំពើហិង្សាក្នុងគ្រួសារនៃតុលាការតំបន់បាន។

ខ្សែទូរស័ព្ទការពារ 113

គ្រប់ពេលវេលា ករណីលោកអ្នកប្រទះឃើញកុមារ ក្មេងជំទង់ មនុស្សចាស់ និងជនពិការទទួលរងការធ្វើបាប ឬខ្លួនអ្នកផ្ទាល់ទទួលរងអំពើហិង្សាក្នុងគ្រួសារ ការរំលោភផ្លូវភេទ និងការបៀតបៀនផ្លូវភេទ អាចប្រើប្រាស់ទូរស័ព្ទដៃ ទូរស័ព្ទសារធារណៈ និងសារអក្សរ (ចំពោះអ្នកមានបញ្ហាស្តាប់) ហៅទៅលេខ “113” ដែលទទួលដោះស្រាយ24ម៉ោងមិនចែកស្រុកក្រុងផ្តល់ឲ្យលោកអ្នកនូវព័ត៌មាន សេចក្តីរាយការណ៍ និងការផ្ទេរដីជំនាញ។ ខ្សែទូរស័ព្ទការពារ113 គោរពទៅតាមច្បាប់មូលដ្ឋាននៃការរក្សាសម្ងាត់ ដោយមិនបញ្ចេញព័ត៌មានបុគ្គលរបស់លោកអ្នកទៅកាន់គឺយជនឡើយសូមហៅទូរស័ព្ទដោយទុកចិត្ត។

ខ្សែប្រឹក្សាតាមអ៊ីនធឺណេត 113

ប្រសិនបើលោកអ្នក មានបញ្ហាស្តាប់ ឬមិនអាចនិយាយ អាចផ្ញើសារទៅកាន់ 113 ឬ ប្រើប្រាស់សេវាកម្មលើអ៊ីនធឺណេតប្រឹក្សានិងការពារ 113 ដើម្បីទាក់ទងជាមួយបុគ្គលិកជំនាញ។

នាំគ្នាយកចិត្តទុកដាក់ e

មហាជនអាចធ្វើការរាយការណ៍និងប្រឹក្សាបញ្ហាពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ ការរំលោភផ្លូវភេទ និងការការពារកុមារ តាមអ៊ីនធឺណេត។ ក្នុងករណីសង្ស័យថា កុមារដែលនៅក្បែរខ្លួនត្រូវបានគេធ្វេសប្រហែស ឬត្រូវបានគេធ្វើបាប សូមឡើងអ៊ីនធឺណេត (គេហទំព័រនាំគ្នាយកចិត្តទុកដាក់e: <https://ecare.mohw.gov.tw>) ជាប្រញាប់ដើម្បីរាយការណ៍។



相關法規

臺灣政府為保障人民居住生活基本權益，制定相關法規提供人民依循，本篇特將與新住民生活相關的法規羅列出來，希望對新住民生活有所助益。

- 新住民法律諮詢服務窗口通訊資料 (附表八)

國籍法

中華民國國籍之取得、喪失、回復與撤銷，依本法之規定。外國人申請歸化，應於許可歸化之日起，或依原屬國法令須滿一定年齡始得喪失原有國籍者自滿一定年齡之日起，一年內提出喪失原有國籍證明。屆期未提出者，除經外交部查證因原屬國法律或行政程序限制屬實，致使不能於期限內提出喪失國籍證明者，得申請展延時限外，應撤銷其歸化許可。



國籍法
ច្បាប់សញ្ជាតិ

戶籍法

戶籍登記，以戶為單位。在一家，或同一處所同一主管人之下共同生活，或經營共同事業者為一戶，以家長或主管人為戶長；單獨生活者，得為一戶並為戶長。一人同時不得有二戶籍。戶籍登記，由直轄市、縣（市）主管機關於其轄區內分設戶政事務所辦理。



戶籍法
ច្បាប់បញ្ជីគ្រួសារ

ច្បាប់ពាក់ព័ន្ធ

ដើម្បីធានាដល់សិទ្ធិប្រយោជន៍មូលដ្ឋាននៃការរស់នៅរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលតែវ៉ាន់បានបង្កើតច្បាប់ពាក់ព័ន្ធសម្រាប់ប្រជាពលរដ្ឋអនុវត្ត។ ក្នុងជំពូកនេះ យើងខ្ញុំបានរាយច្បាប់ពាក់ព័ន្ធនឹងការរស់នៅនៃប្រជាជនចំណូលស្រុកថ្មីឡើង សង្ឃឹមថានឹងមានប្រយោជន៍សម្រាប់ការរស់នៅរបស់ពួកគេ។

- ឯកសារទំនាក់ទំនងបង្អួចសេវាកម្មការប្រឹក្សាច្បាប់ប្រជាជនចំណូលស្រុកថ្មី (តារាង៨)



ច្បាប់សញ្ជាតិ

ការទទួលបាន បាត់បង់ ប្តូរគ្រលប់ និងលុបចោល នៃសញ្ជាតិតែវ៉ាន់ ត្រូវធ្វើឡើងទៅតាមច្បាប់នេះ។ ជនបរទេសស្នើសុំចូលសញ្ជាតិ ត្រូវចេញលិខិតបញ្ជាក់បោះបង់សញ្ជាតិដើមក្នុងរយៈពេល១ឆ្នាំ ចាប់ពីថ្ងៃចូលសញ្ជាតិ ឬចាប់ពីថ្ងៃដែលច្បាប់ប្រទេសដើមកំណត់ថា គ្រប់រយៈពេលជាក់លាក់មួយនឹងបាត់បង់សញ្ជាតិដើម។ ជនដែលមិនផ្តល់ឲ្យតាមពេលវេលា ក្រៅពីករណីអនុញ្ញាតឲ្យពន្យារពេលក្រោយទទួលបានការស៊ើបអង្កេតពីក្រសួងកិច្ចការបរទេសដឹងថា ដោយសារច្បាប់ឬដំណើរការរដ្ឋបាលនៃប្រទេសដើម ជាហេតុបណ្តាលឲ្យបុគ្គលមិនអាចបង្ហាញឯកសារបញ្ជាក់ទាន់ពេលវេលានោះ ត្រូវដកហូតការអនុញ្ញាតិចូលសញ្ជាតិរបស់ជននោះ។

ច្បាប់បញ្ជីគ្រួសារ

ការចុះបញ្ជីគ្រួសារ ធ្វើឡើងទៅតាមកត្តាគ្រួសារ។ គ្រួសារមួយ ឬរស់នៅក្នុងកន្លែងតែមួយ អ្នកគ្រប់គ្រងតែមួយ ឬអ្នកធ្វើអាជីវកម្មរួមគ្នា គិតជាមួយគ្រួសារ ដោយចាត់ទុកមេគ្រួសារ ឬអ្នកគ្រប់គ្រងជាប្រធានគ្រួសារ។ ជនរស់នៅតែម្នាក់ឯង គិតជាមួយគ្រួសារ និងក្លាយជាប្រធានគ្រួសារ។ មនុស្សម្នាក់មិនអាចមានបញ្ជីគ្រួសារ២បានឡើយ។ ការចុះបញ្ជីគ្រួសារ ត្រូវធ្វើឡើងដោយការិយាល័យកិច្ចការគ្រួសារនៃគ្រប់តំបន់ចំណុះឲ្យស្ថាប័នគ្រប់គ្រងគ្រប់ក្រុង ស្រុក។





入出國及移民法

為統籌入出國管理，確保國家安全、保障人權；規範移民事務，落實移民輔導，特制定本法。入出國者，應經內政部移民署（以下簡稱移民署）查驗；未經查驗者，不得入出國。

移民署於查驗時，得以電腦或其他科技設備，蒐集及利用入出國者之入出國紀錄。前二項查驗時，受查驗者應備文件、查驗程序、資料蒐集與利用應遵行事項之辦法，由主管機關定之。



入出國及移民法
ច្បាប់ឆ្លងដែន
និងអន្តោប្រវេសន៍

勞動基準法

勞動基準法係依據我國憲法第 153 條，「國家為改良勞工及農民之生活，增進其生產技能，應制定保護勞工及農民之法律，實施保護勞工及農民之政策。」的規定而制訂。勞動基準法係規定勞動條件最低標準，為保障勞工權益，加強勞雇關係，促進經濟發展，適用勞動基準法之勞工權益將獲得最基本之保障，凡適用該法之行業或工作者，雇主與勞工所訂勞動條件，不得低於該法所定之最低標準。



勞動基準法
ច្បាប់មូលដ្ឋានការងារ

ច្បាប់ឆ្លងដែន និងអន្តោប្រវេសន៍

ច្បាប់នេះធ្វើឡើង ដើម្បីគ្រប់ការការឆ្លងដែន ធានាដល់សុខសុវត្ថិភាពប្រទេសជាតិ ការពារសិទ្ធិមនុស្ស។ ដើម្បីតម្រង់កិច្ចការអន្តោប្រវេសន៍ និងអនុវត្តការណែនាំអន្តោប្រវេសន៍ បានធ្វើច្បាប់នេះឡើងជាពិសេស។ ជនឆ្លងដែន ត្រូវទទួលការត្រួតពិនិត្យពីទីស្នាក់ការឆ្លងដែននិងអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ (ខាងក្រោមហៅកាត់ថាទីស្នាក់ការឆ្លងដែននិងអន្តោប្រវេសន៍)។ ជនដែលមិនទទួលបានការត្រួតពិនិត្យ មិនអនុញ្ញាតឱ្យឆ្លងដែន។

ក្នុងពេលទីស្នាក់ការឆ្លងដែននិងអន្តោប្រវេសន៍ធ្វើការត្រួតពិនិត្យ ត្រូវប្រើប្រាស់កុំព្យូទ័រ ឬឧបករណ៍បរិក្ខារច្នៃកម្រិតខ្ពស់ ដើម្បីប្រមូល និងប្រើប្រាស់កំណត់ត្រាឆ្លងដែនរបស់ជនឆ្លងដែន។ ក្នុងការត្រួតពិនិត្យដំបូង និងវិធីនៃអ្នកទទួលបានការត្រួតពិនិត្យត្រូវរៀបចំឯកសារ ដំណើរការត្រួតពិនិត្យ ប្រមូលឯកសារ និងការប្រើប្រាស់ ត្រូវកំណត់ដោយស្ថាប័នគ្រប់គ្រង។

ច្បាប់មូលដ្ឋានការងារ

ច្បាប់មូលដ្ឋានការងារធ្វើឡើងយោងតាម មាត្រាទី153 នៃច្បាប់ធម្មនុញ្ញ “ដើម្បីកែប្រែជីវភាពរស់នៅរបស់ពលករ និងកសិករ ជម្រុញជំនាញផលិតរបស់ពួកគេ ជាតិត្រូវបង្កើតច្បាប់ការពារពលករនិងកសិករ និងអនុវត្តគោលនយោបាយការពារពលករនិងកសិករ”។ ច្បាប់មូលដ្ឋានការងារបានកំណត់ពីកម្រិតទាបបំផុតនៃលក្ខខណ្ឌការងារ ដើម្បីការពារសិទ្ធិ និងប្រយោជន៍របស់ពលករ ពង្រឹងទំនាក់ទំនងរវាងពលករនិងនិយោជក ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ពលករដែលសមស្របនឹងច្បាប់មូលដ្ឋានការងារ នឹងទទួលបានការធានាមូលដ្ឋាន។ រាល់វិស័យឬអ្នកធ្វើការដែលស្ថិតនៅក្នុងរង្វង់ច្បាប់នេះ លក្ខខណ្ឌការងារដែលធ្វើឡើងរវាងនិយោជកនិងពលករ មិនត្រូវទាបជាងកម្រិតទាបបំផុតដែលកំណត់ដោយច្បាប់នេះឡើយ។



就業服務法

為促進國民就業，以增進社會及經濟發展，特制定本法；本法未規定者，適用其他法律之規定。國民具有工作能力者，接受就業服務一律平等。為保障國民就業機會平等，雇主對求職人或所僱用員工，不得以種族、階級、語言、思想、宗教、黨派、籍貫、出生地、性別、性傾向、年齡、婚姻、容貌、五官、身心障礙、星座、血型或以往工會會員身分為由，予以歧視；其他法律有明文規定者，從其規定。



就業服務法
ច្បាប់សេវាកម្មការងារ

結論

臺灣目前新住民人數逐年增加，新住民已經是臺灣不可或缺的重要成員，而為了幫助新住民更快融入臺灣生活，移民署將入國前相關事宜濃縮製作為輔導手冊，以落實之。從臺灣地理環境介紹起，到入國後相關身分權益之認識與學習，本手冊內容更提供了家庭與婚姻之維繫方式、臺灣新生活的適應及課題等等，佐以豐富、詳細的政府資訊，讓新住民得以確實走向「深耕臺灣新故鄉、展現新住民心力量」之目標。



ច្បាប់សេវាកម្មការងារ

ដើម្បីជម្រុញដល់ការងាររបស់ប្រជាពលរដ្ឋ និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម បានធ្វើច្បាប់នេះឡើងជាពិសេស។ លក្ខខណ្ឌដែលមិនត្រូវបានកំណត់ដោយច្បាប់នេះ ត្រូវប្រើប្រាស់ច្បាប់ដទៃ។ ប្រជាពលរដ្ឋដែលមានលទ្ធភាពធ្វើការងារ មានឱកាសទទួលបានសេវាកម្មការងារស្មើគ្នា។ ដើម្បីធានាដល់ឱកាសការងារស្មើគ្នារបស់ប្រជាពលរដ្ឋ និយោជកមិនត្រូវរើសអើងអម្បូរជនជាតិ ឋានៈ ភាសា ផ្គត់ផ្គង់ សាសនា បក្សនយោបាយ សញ្ជាតិ កន្លែងកំណើត ភេទ និន្នាការភេទ អាយុ អាពាហ៍ពិពាហ៍ សម្រស់ អវៈយវៈ ពិការភាព ប្រភេទតារាសិក្សា ប្រភេទឈាម ឬអតីតៈជាសមាជិកសហជីព ទៅដល់អ្នកស្វែងរកការងារនិងបុគ្គលិកឡើយ។ ច្បាប់ផ្សេងទៀតដែលមានកំណត់ជាលាយលក្ខណ៍អក្សរច្បាស់ ត្រូវគោរពទៅតាមច្បាប់នោះ។

សន្និដ្ឋាន

បច្ចុប្បន្នតៃវ៉ាន់មានចំនួនប្រជាជនចំណូលស្រុកថ្មីកើនឡើងជាលំដាប់។ ប្រជាជនចំណូលស្រុកថ្មី បានក្លាយជាសមាជិកដែលមិនអាចខ្វះបានមួយរបស់សង្គមតៃវ៉ាន់។ ដើម្បីជួយឲ្យប្រជាជនចំណូលស្រុកថ្មីសម្របខ្លួនចូលក្នុងការរស់នៅតៃវ៉ាន់ យើងបានចម្រាញ់រឿង មុនពេលមកដល់តៃវ៉ាន់ដែលពាក់ព័ន្ធនានាចូលក្នុងសៀវភៅណែនាំនេះ ដោយសង្ឃឹមថានឹងជួយ ឲ្យប្រជាជនចំណូលស្រុកថ្មីសម្របខ្លួនកាន់តែលឿនមកក្នុងតៃវ៉ាន់។ ចាប់ផ្តើមពីការស្គាល់តៃវ៉ាន់ ទៅ ដល់ការស្គាល់និងសិក្សាពីសិទ្ធិប្រយោជន៍នានាក្រោយពេលមកតៃវ៉ាន់។ ហើយសង្ឃឹមថា សៀវភៅនេះនឹងផ្តល់ពីវិធី ទ្រទ្រង់ជីវភាព សុភមង្គលគ្រួសារ និងការសម្របខ្លួនចាប់ផ្តើមជីវិតថ្មីនៅ តៃវ៉ាន់ ដែលមានព័ត៌មានលំអិត ហើយបរិបូណ៌ពីរដ្ឋាភិបាលតៃវ៉ាន់ ដូចនេះ ប្រជាជនចំណូល ស្រុកថ្មី” បង្ហាញពីថាមពលថ្មីរបស់ពួកគេ និង ត្រួសត្រាយស្រុកកំណើតថ្មីនៅតៃវ៉ាន់” ។





參考資料

- 註 1：內政部戶政司戶口統計資料分析，<https://www.ris.gov.tw/app/portal/346>
- 註 2：內政部移民署統計資料，
<https://www.immigration.gov.tw/5385/7344/7350/8887/>
- 註 3：總統府，<https://www.president.gov.tw/>
- 註 4：行政院國情簡介，<https://www.ey.gov.tw/state/>
- 註 5：交通部觀光局，<https://www.taiwan.net.tw/>
- 註 6：交通部中央氣象局，<https://www.cwb.gov.tw/>
- 註 7：行政院國情簡介 / 社會 / 宗教，
<https://www.ey.gov.tw/state/E70DAA47FB50A9B4>
- 註 8：全國宗教資訊網，
<https://religion.moi.gov.tw/Knowledge/Content?ci=2&cid=85>
- 註 9：全國家庭教育諮詢專線，
<https://moe.familyedu.moe.gov.tw/Pages/Detail.aspx?nodeid=903&pid=2222>
- 註 10：新住民培力發展資訊網，
https://ifi.immigration.gov.tw/mp.asp?mp=ifi_zh
- 註 11：內政部移民署全球資訊網，<https://www.immigration.gov.tw>
- 註 12：金融監督管理委員會銀行局，<https://www.banking.gov.tw>
- 註 13：財政部稅務入口網，<https://www.etax.nat.gov.tw/etwmain/>
- 註 14：交通部觀光局網站，<https://www.taiwan.net.tw/m1.aspx?sNo=0000115>
- 註 15：勞動部勞工保險局，<https://www.bli.gov.tw/>
- 註 16：衛生福利部社會保險司，<https://dep.mohw.gov.tw/dosi/mp-102.html>
- 註 17：勞動部勞動基準法，<https://www.mol.gov.tw/topic/3066/5837/19493/>
- 註 18：勞動部 / 業務專區 / 職場平權，<https://www.mol.gov.tw/topic/6026/>
- 註 19：勞動部職業安全衛生署，<https://www.osha.gov.tw/>
- 註 20：勞動部勞動及職業安全衛生研究所，<https://www.ilosh.gov.tw/>
- 註 21：衛生福利部社會救助及社工司，
<https://dep.mohw.gov.tw/DOSAASW/mp-103.html>
- 註 22：衛生福利部保護服務司，<https://dep.mohw.gov.tw/DOPS/mp-105.html>

ឯកសារយោង

- សម្គាល់ 1 ៖ ការវិភាគឯកសារស្តីពីជំងឺនៃនាយកដ្ឋានកិច្ចការជំងឺនៃក្រសួងមហាផ្ទៃ
<https://www.ris.gov.tw/app/portal/346>
- សម្គាល់ 2 ៖ ឯកសារស្តីពី នៃទីស្នាក់ការអន្តេប្រវេសន៍ នៃក្រសួងមហាផ្ទៃ
<https://www.immigration.gov.tw/5385/7344/7350/8887/>
- សម្គាល់ 3 ៖ វិមានប្រធានធិបតី <https://www.president.gov.tw/>
- សម្គាល់ 4 ៖ ព័ត៌មានប្រទេសសង្ខេបនៃព្រឹទ្ធសភា <https://www.ey.gov.tw/state/>
- សម្គាល់ 5 ៖ មន្ទីរទេសចរណ៍ នៃក្រសួងចរាចរណ៍ <https://www.taiwan.net.tw/>
- សម្គាល់ 6 ៖ មន្ទីរឧត្តនិយមមជ្ឈមនៃក្រសួងចរាចរណ៍ <https://www.cwb.gov.tw/>
- សម្គាល់ 7 ៖ ព័ត៌មានប្រទេសសង្ខេបនៃព្រឹទ្ធសភា/សង្គម/សាសនា <https://www.ey.gov.tw/state/E70DAA47FB50A9B4>
- សម្គាល់ 8 ៖ គេហទំព័រព័ត៌មានសាសនាទូទាំងប្រទេស <https://religion.moi.gov.tw/Knowledge/Content?ci=2&cid=85>
- សម្គាល់ 9 ៖ ខ្សែទូរស័ព្ទព័ត៌មានការអប់រំគ្រួសារទូទាំងប្រទេស
<https://moe.familyedu.moe.gov.tw/Pages/Detail.aspx?nodeid=903&pid=2222>
- សម្គាល់ 10 ៖ គេហទំព័រព័ត៌មានការបណ្តុះបណ្តាលវិជ្ជាជីវៈនិងការអភិវឌ្ឍន៍ប្រជាជនចំណូលស្រុកថ្មី
https://ifi.immigration.gov.tw/mp.asp?mp=ifi_zh
- សម្គាល់ 11 ៖ គេហទំព័រព័ត៌មានសកលលោកនៃទីស្នាក់ការអន្តេប្រវេសន៍ នៃក្រសួងមហាផ្ទៃ
<https://www.immigration.gov.tw>
- សម្គាល់ 12 ៖ មន្ទីរធនាគារនៃគណៈកម្មការគ្រប់គ្រងនិងត្រួតពិនិត្យហិរញ្ញវត្ថុ <https://www.banking.gov.tw>
- សម្គាល់ 13 ៖ គេហទំព័រច្រកចូលកិច្ចការពន្ធអាករនៃក្រសួងហិរញ្ញវត្ថុ
<https://www.etax.nat.gov.tw/etwmain/>
- សម្គាល់ 14 ៖ គេហទំព័រមន្ទីរទេសចរណ៍ នៃក្រសួងចរាចរណ៍
<https://www.taiwan.net.tw/m1.aspx?sNo=0000115>
- សម្គាល់ 15 ៖ មន្ទីរធានារ៉ាប់រងពលករនៃក្រសួងការងារ
<https://www.bli.gov.tw/>
- សម្គាល់ 16 ៖ នាយកដ្ឋានធានារ៉ាប់រងសង្គមនៃក្រសួងសុខាភិបាលនិងសុខុមាលភាព
<https://dep.mohw.gov.tw/dosi/mp-102.html>
- សម្គាល់ 17 ៖ ច្បាប់ការងារមូលដ្ឋាននៃក្រសួងការងារ
<https://www.mol.gov.tw/topic/3066/5837/19493/>
- សម្គាល់ 18 ៖ សិទ្ធិសមភាពការងារនៃក្រសួងការងារ <https://www.mol.gov.tw/topic/6026/>
- សម្គាល់ 19 ៖ ទីស្នាក់ការសុខាភិបាលនិងសុវត្ថិភាពការងារនៃក្រសួង <https://www.osha.gov.tw/>
- សម្គាល់ 20 ៖ មន្ទីរស្រាវជ្រាវសុវត្ថិភាពសុខាភិបាលការងារនិងវិជ្ជាជីវៈនៃក្រសួងការងារ <https://www.ilosh.gov.tw/>
- សម្គាល់ 21 ៖ នាយកដ្ឋានជំនួយឧបត្ថម្ភសង្គមនិងសង្គមកិច្ចនៃក្រសួងសុខាភិបាលនិងសុខុមាលភាព
<https://dep.mohw.gov.tw/DOSAASW/mp-103.html>
- សម្គាល់ 22 ៖ នាយកដ្ឋានការពារសេវាកម្មនៃក្រសួងសុខាភិបាលនិងសុខុមាលភាព
<https://dep.mohw.gov.tw/DOPS/mp-105.html>